



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី ១៧ លេខ ១៤

ត្រីមាសទី ០១ ឆ្នាំ ២០១៧

# ព័ត៌មាន

ផ្សាយបញ្ជី

**ទីស្តីការគណៈរដ្ឋមន្ត្រី**

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារពាណិជ្ជកម្ម ប្រកាស

**ក**

**មាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- 0៨-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ២៧៥ រូប ១៣0៦
- 0៨-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤២ ស្តីពី ការអនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខិតបង្ខំ ដល់អ្នកស្រី **តីន រតនា** (TOEUN RATANA) ជនជាតិខ្មែរសញ្ជាតិខ្មែរ ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ១៣១៩
- 0៩-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤៣ ស្តីពី ការបង្កើត "គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម" ដែលមានឈ្មោះជាអក្សរកាត់ "គ.ជ.ដ.អ" ដើម្បីសម្របសម្រួលអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ ២0១៧-២0២៦ ១៣២0
- 0៩-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **គង់ ហ៊ុំរ៉ា** ជាទីប្រឹក្សាអមក្រសួងផែនការ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ១៣២៥
- 0៩-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការ 0៥ រូប ជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ១៣២៦
- 0៩-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ជេត ណារីណ** ជាទីប្រឹក្សាឯកឧត្តម **ហោរ ណាំហុន** ឧបនាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ជំនួសឯកឧត្តម **ហុន បញ្ញារិទ្ធ** ១៣២៧
- 0៩-0២-២0១៧ -ព្រះរាជក្រឹត្យ នស/រកត/0២១៧/១៤៧ ស្តីពី ការតម្កើងថ្នាក់តាមអតីតភាពការងារជាករណីពិសេស ដល់លោក **ហាម ម៉ុង** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ ១៣២៨

## II- ក្រុមប្រឹក្សាធម្មនុញ្ញ

- ០៧-០២-២០១៧ -សេចក្តីសម្រេចលេខ ១៧៧/០១៧/២០១៧ កបធ.ច ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧  
លើសំណុំរឿងលេខ ៣១៨/០៥៦/២០១៧ សំណុំរឿងលេខ ៣១៩/០៥៧/២០១៧  
សំណុំរឿងលេខ ៣២០/០៥៨/២០១៧ និងសំណុំរឿងលេខ ៣២១/០៥៩/២០១៧  
ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧ ១៣២៩
- ០៧-០២-២០១៧ -សេចក្តីសម្រេចលេខ ១៧៨/០១៨/២០១៧ កបធ.ច ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧  
លើសំណុំរឿងលេខ ៣២៥/០៦៣/២០១៧ និងសំណុំរឿងលេខ ៣២៦/០៦៤/២០១៧  
ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ១៣៣៤

## III- រាជរដ្ឋាភិបាល

### ១- អនុក្រឹត្យ

- ១៣-០២-២០១៧ -អនុក្រឹត្យលេខ ២១ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ១៤១៨.៤៩ ហិកតា នៅស្រុកព្រៃនប់  
ខេត្តព្រះសីហនុ ចេញពីដីគម្របព្រៃឈើឆ្នាំ ២០០២ និងចេញពីដីសម្បទានសេដ្ឋកិច្ច  
របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា និងធ្វើអនុបយោគជាដីឯកជន  
របស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុកជាដី  
សាធារណៈរបស់រដ្ឋ ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដី ១៣៣៨
- ១៥-០២-២០១៧ -អនុក្រឹត្យលេខ ២២ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ៥ មាត្រា ៧ មាត្រា ១២  
មាត្រា ១៧ នៃអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០០៧  
និងមាត្រា ៦ ថ្មី នៃអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩  
ស្តីពី ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ១៣៥១
- ០៩-០២-២០១៧ -អនុក្រឹត្យលេខ ១៤១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ១៣៥៥
- ០៩-០២-២០១៧ -អនុក្រឹត្យលេខ ១៤២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១៣៥៦
- ០៩-០២-២០១៧ -អនុក្រឹត្យលេខ ១៤៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១៣៥៨

## គ

០៩-០២-២០១៧	-អនុក្រឹត្យលេខ ១៤៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	១៣៥៩
០៩-០២-២០១៧	-អនុក្រឹត្យលេខ ១៤៥ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រី នគរបាលជាតិកម្ពុជា	១៣៦១
០៩-០២-២០១៧	-អនុក្រឹត្យលេខ ១៤៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១៣៦២
០៩-០២-២០១៧	-អនុក្រឹត្យលេខ ១៤៧ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រី នគរបាលជាតិកម្ពុជា	១៣៦៤
១០-០២-២០១៧	-អនុក្រឹត្យលេខ ១៤៨ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍	១៣៦៥
១០-០២-២០១៧	-អនុក្រឹត្យលេខ ១៤៩ អនក្រ.តត ស្តីពី ការតែងតាំងសមាសភាព ក្រុមប្រឹក្សាភិបាល នៃ បេឡាជាតិអតីតយុទ្ធជន	១៣៦៦
១០-០២-២០១៧	-អនុក្រឹត្យលេខ ១៥០ អនក្រ.តត ស្តីពី ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិក្រុមការ នៃ ក្របខ័ណ្ឌមន្ត្រីក្រុមការ ក្រសួងមហាផ្ទៃ	១៣៦៨
១០-០២-២០១៧	-អនុក្រឹត្យលេខ ១៥១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិនាយនគរបាលជាន់ខ្ពស់	១៣៧០
១០-០២-២០១៧	-អនុក្រឹត្យលេខ ១៥២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ	១៣៧១

### ២. សេចក្តីសម្រេច

២០-០២-២០១៧	-សេចក្តីសម្រេចលេខ ១២ សសរ ស្តីពី ការបង្កើតគណៈកម្មាធិការមូលនិធិបរិស្ថាន និង សង្គម	១៣៧៣
------------	--	------

## IV. ការងារបណ្តាញក្រសួង

### ១. នីតិវិធីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

០២-០២-២០១៧	-ប្រកាសលេខ ១១០ សហវ.ប្រក ស្តីពីការកែសម្រួលក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	១៣៧៦
០៣-០២-២០១៧	-ប្រកាសអន្តរក្រសួងលេខ ១១៣ សហវ.ប្រក ស្តីពីការតែងតាំងរដ្ឋទេយ្យករ និងរដ្ឋទេយ្យករ បុរេប្រទានរង របស់បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា	១៣៨១

- ០៣-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ១១៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន ១៣៨៤
- ០៣-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ១១៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ ២០១៧ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ១៣៩០
- ០៣-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ១២១ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ ២០១៧ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ១៣៩៥

**២-ទីស្តីការអង្គបណ្តុំក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

- ០២-០២-២០១៧ -ប្រកាសលេខ ០៣៨ ឧស.កឧ.ប្រក ០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វិសសុន លេឌឺរ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ១៤០០
- ០២-០២-២០១៧ -ប្រកាសលេខ ០៤០ ឧស.កឧ.ប្រក ០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន នីអាវ៉ាន់ យីដ (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ១៤០៣



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/ ១៤១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

**ប្រោសព្រះរាជទាន**

**ទូទៅ**

**ក- ត្រៀមឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឡឺត :**

១-លោកឧត្តមសេនីយ៍ទោ	<b>ឆិន</b>	<b>ឡាយ</b>	អគ្គលេខ	០០៦២១
២-លោកឧត្តមសេនីយ៍ត្រី	<b>ជូ</b>	<b>សំរោល</b>	អគ្គលេខ	០០៤៩៨
៣-លោកស្រីឧត្តមសេនីយ៍ត្រី	<b>លីម</b>	<b>សុចន្ទន្ទា</b>	អគ្គលេខ	០៤៤៥៦
៤-លោកឧត្តមសេនីយ៍ត្រី	<b>កំនូ</b>	<b>សម្បត្តិ</b>	អគ្គលេខ	០០៤៥៦
៥-លោកឧត្តមសេនីយ៍ត្រី	<b>ឡាច</b>	<b>សាវិត</b>	អគ្គលេខ	០០៤៩២
៦-លោកស្រីឧត្តមសេនីយ៍ត្រី	<b>សុខ</b>	<b>សំ</b>	អគ្គលេខ	០២៦៣១
៧-លោកឧត្តមសេនីយ៍ត្រី	<b>ស៊ុន</b>	<b>ថន</b>	អគ្គលេខ	០៤៤១
៨-លោកឧត្តមសេនីយ៍ត្រី	<b>អ៊ុន</b>	<b>សារ៉ែ</b>	អគ្គលេខ	០២៨២៧
៩-លោករសេនីយ៍ឯក	<b>កង់</b>	<b>សំរួល</b>	អគ្គលេខ	០៣៧៧៩
១០-លោករសេនីយ៍ឯក	<b>កែ</b>	<b>ខាន់ណារ៉ា</b>	អគ្គលេខ	០១៧០១
១១-លោករសេនីយ៍ទោ	<b>គុច</b>	<b>សាកល</b>	អគ្គលេខ	០៣៦៥៨

**ខ- ត្រៀមឥស្សរិយយស សុចន្ទា ថ្នាក់ មហាសេនីយឡឺត :**

១-លោកឧត្តមសេនីយ៍ទោ	<b>ប្រាក់</b>	<b>គុយឡេច</b>	អគ្គលេខ	០២៣៤
--------------------	---------------	---------------	---------	------



២-លោកឧត្តមសេនីយ៍ទោ **ម៉ុល សុគន្ធ** អគ្គលេខ ០៧៣៩

៣-លោកឧត្តមសេនីយ៍ត្រី **ហាស់ ម៉េងហួត** អគ្គលេខ ៣០៦៩៩

៤-លោកឧត្តមសេនីយ៍ត្រី **ស៊ិន វ៉ាត** អគ្គលេខ ០៦៧៣៨

**ក- គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ**

១-លោកឧត្តមសេនីយ៍ទោ **លីម សុខារស្មី** អគ្គលេខ ១២៩៧២

២-លោកឧត្តមសេនីយ៍ទោ **យីម ស៊ីមុនី** អគ្គលេខ ០៣៦២៧

៣-លោកវរសេនីយ៍ឯក **ម៉ិច ម៉ូរ៉ា** អគ្គលេខ ០៩៩៩

**ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា:**

១-លោកឧត្តមសេនីយ៍ត្រី **យ៉ុច សំខាន់** អគ្គលេខ ០១៦៧៣

២-លោកឧត្តមសេនីយ៍ត្រី **ឱម គីលី** អគ្គលេខ ០៤៩៦

៣-លោកស្រីឧត្តមសេនីយ៍ត្រី **អ៊ុក សុខុម** អគ្គលេខ ០១៧២៣

៤-លោកឧត្តមសេនីយ៍ត្រី **លីម ហេន** អគ្គលេខ ០១៧០៥

៥-លោកឧត្តមសេនីយ៍ត្រី **នាយ គន** អគ្គលេខ ០៣៧៣៣

៦-លោកវរសេនីយ៍ឯក **នុប វី** អគ្គលេខ ០៩៤៤

៧-លោកវរសេនីយ៍ឯក **ចាន់ វុឌ្ឍិ** អគ្គលេខ ០៩៧២

៨-លោកវរសេនីយ៍ឯក **កៅ ម៉ុនសុខ** អគ្គលេខ ០១១១១

៩-លោកវរសេនីយ៍ឯក **ឈីម ថន** អគ្គលេខ ០៩១៦

១០-លោកវរសេនីយ៍ឯក **សេង ជា** អគ្គលេខ ០៩៣៧

១១-លោកវរសេនីយ៍ឯក **រៀម ចុណារត្ន** អគ្គលេខ ០១១១២

១២-លោកវរសេនីយ៍ឯក **ជា សុផាត** អគ្គលេខ ០២៩៩៩

១៣-លោកវរសេនីយ៍ឯក **ឱ សំណាង** អគ្គលេខ ០៤៥១៩

១៤-លោកវរសេនីយ៍ឯក **ហាត ចាន់សិទ្ធិ** អគ្គលេខ ០៦៦៧៨

១៥-លោកវរសេនីយ៍ឯក **ឱ ហ៊ាង** អគ្គលេខ ០១៦០៥

១៦-លោកវរសេនីយ៍ឯក **អ៊ុក គីមស្រីន** អគ្គលេខ ២០៥០១



១៧-លោកវរសេនីយ៍ឯក	កែវ	ហ្វារ	អគ្គលេខ	០១៧១០
១៨-លោកវរសេនីយ៍ឯក	លន	ណារឡោម	អគ្គលេខ	០១៧១៣
១៩-លោកវរសេនីយ៍ឯក	ទូច	សុខុម	អគ្គលេខ	០១៧០៤
២០-លោកវរសេនីយ៍ឯក	ខៀម	ចាន់នី	អគ្គលេខ	០៣៣១៩
២១-លោកវរសេនីយ៍ឯក	កែវ	សុផល	អគ្គលេខ	០៣៣២៧
២២-លោកវរសេនីយ៍ឯក	ហៀង	ហ៊ុន	អគ្គលេខ	០៣៣០៧
២៣-លោកវរសេនីយ៍ឯក	ម៉ៅ	មុត	អគ្គលេខ	០១៥៩៥
២៤-លោកវរសេនីយ៍ទោ	ជា	រឿន	អគ្គលេខ	០៣៣២៩
២៥-លោកវរសេនីយ៍ត្រី	សុខ	ចេន	អគ្គលេខ	១៤៧៧៥
២៦-លោកវរសេនីយ៍ត្រី	សន	គាល់	អគ្គលេខ	០៩១១៦

**ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មិបឱន:**

១-លោកឧត្តមសេនីយ៍ត្រី	លី	លុយ	អគ្គលេខ	០៦៨៣០
២-លោកស្រីឧត្តមសេនីយ៍ត្រី	សាត់	ម៉ី	អគ្គលេខ	០៧៨៧៩
៣-លោកឧត្តមសេនីយ៍ត្រី	ស៊ីម	តុឌី	អគ្គលេខ	០៣៨៤៦
៤-លោកឧត្តមសេនីយ៍ត្រី	ម៉ីម	មីន	អគ្គលេខ	០១៧៤៤
៥-លោកឧត្តមសេនីយ៍ត្រី	កង	សំបូរ	អគ្គលេខ	០៤២០
៦-លោកឧត្តមសេនីយ៍ត្រី	ឡឹក	ចំរើន	អគ្គលេខ	០៤៦០
៧-លោកឧត្តមសេនីយ៍ត្រី	សាន	ហាត់	អគ្គលេខ	០១៥៧៥
៨-លោកឧត្តមសេនីយ៍ត្រី	រឿក	កែវ	អគ្គលេខ	០១៦៧៥
៩-លោកឧត្តមសេនីយ៍ត្រី	រ៉ុ	អមរា	អគ្គលេខ	០៥៧៧២
១០-លោកឧត្តមសេនីយ៍ត្រី	ភីង	ចិន្ដាឫឌី	អគ្គលេខ	០៣៦៧១
១១-លោកឧត្តមសេនីយ៍ត្រី	ម៉ិច	សោមសាខន	អគ្គលេខ	០២០៣៤
១២-លោកឧត្តមសេនីយ៍ត្រី	លី	វីរៈ	អគ្គលេខ	០១៧៧៦
១៣-លោកឧត្តមសេនីយ៍ត្រី	សាន់	សាឡើន	អគ្គលេខ	០២៤៤០





១៤-លោកវេសេនីយ៍ទោ	យឹម	សំរោន	អគ្គលេខ	៥៧៨៥១
១៥-លោកវេសេនីយ៍ទោ	អ៊ុំ	ចំរើន	អគ្គលេខ	៥៥៣៩៧
១៦-លោកវេសេនីយ៍ទោ	សុខ	ចារិន្ទ	អគ្គលេខ	៥៤៩២៨
១៧-លោកវេសេនីយ៍ទោ	សុខ	សារិន	អគ្គលេខ	០១១២៥
១៨-លោកវេសេនីយ៍ទោ	អ៊ុំក	ចាន់ណា	អគ្គលេខ	០៣៤៤៤
១៩-លោកវេសេនីយ៍ទោ	សំ	សារិន្ទ	អគ្គលេខ	០៨១៨១
២០-លោកស្រីវេសេនីយ៍ទោ	គូច	ផល្លីន	អគ្គលេខ	០៣១១៤
២១-លោកវេសេនីយ៍ទោ	ជា	សារ៉េត	អគ្គលេខ	០៣៩១០
២២-លោកវេសេនីយ៍ទោ	ជូ	សុខគឹម	អគ្គលេខ	០៧៧៧៨
២៣-លោកវេសេនីយ៍ទោ	ស៊ីវ	គឹមសួរ	អគ្គលេខ	០៥៦៩៩
២៤-លោកវេសេនីយ៍ទោ	ស្មាន់	សារ៉ា	អគ្គលេខ	០៩០៩៩
២៥-លោកវេសេនីយ៍ទោ	ឈុ	ម៉ុនលី	អគ្គលេខ	០៤១១៣
២៦-លោកវេសេនីយ៍ទោ	អៀង	ហ៊ាត	អគ្គលេខ	៣០៩៧៤
២៧-លោកស្រីវេសេនីយ៍ទោ	ចាន់	ធុន្ទា	អគ្គលេខ	៦៤៤៤៤
២៨-លោកវេសេនីយ៍ទោ	ម៉ៅ	ចាន់ណា	អគ្គលេខ	០៩៧៣
២៩-លោកវេសេនីយ៍ទោ	សេង	ភឿន	អគ្គលេខ	០៧២៧២
៣០-លោកវេសេនីយ៍ទោ	ច័ង	ចាន់ណា	អគ្គលេខ	១១១៤០
៣១-លោកវេសេនីយ៍ទោ	អ៊ុំម	សុភឿន	អគ្គលេខ	៤២៩១១
៣២-លោកវេសេនីយ៍ទោ	សារិន្ទ	រតនា	អគ្គលេខ	៦៦១៨៦
៣៣-លោកវេសេនីយ៍ទោ	ធើរ	ស៊ុន	អគ្គលេខ	០៧៧៦៩
៣៤-លោកវេសេនីយ៍ទោ	ចាន់	ចីតា	អគ្គលេខ	០៥៤១៩
៣៥-លោកវេសេនីយ៍ទោ	ច័ន្ទ	ផល្លា	អគ្គលេខ	០៥៥០៩
៣៦-លោកវេសេនីយ៍ទោ	ផុ	សុខហេង	អគ្គលេខ	០៥៥៥២



៣៧-លោកវរសេនីយ៍ទោ	លោក	សាវៀន	អគ្គលេខ	០៤៥៨១
៣៨-លោកវរសេនីយ៍ទោ	ឪ	សាខា	អគ្គលេខ	០១១១៤
៣៩-លោកស្រីវរសេនីយ៍ទោ	ស្រ្តី	ចឹម	អគ្គលេខ	០៣៤៥៧
៤០-លោកស្រីវរសេនីយ៍ទោ	ឪ	ស៊ីវាមុនី	អគ្គលេខ	៣៦៧៤៧
៤១-លោកស្រីវរសេនីយ៍ទោ	ស្រី	ចាន់សោភា	អគ្គលេខ	៣៣០៩១
៤២-លោកវរសេនីយ៍ទោ	បរិវា	លី	អគ្គលេខ	០៨៩៨៨
៤៣-លោកវរសេនីយ៍ទោ	អុល	សុភ័ក	អគ្គលេខ	០៨៩១៨
៤៤-លោកវរសេនីយ៍ទោ	ម៉េត	ចាន់ជាតុម	អគ្គលេខ	៥៦៩២៨
៤៥-លោកវរសេនីយ៍ទោ	ម៉ែន	ណារិទ្ធ	អគ្គលេខ	៦៧៩១០
៤៦-លោកវរសេនីយ៍ទោ	ចាន់	សុខហេង	អគ្គលេខ	០៦០៤៩
៤៧-លោកវរសេនីយ៍ទោ	កៅ	កេសរៈ	អគ្គលេខ	៣៩១០០
៤៨-លោកវរសេនីយ៍ទោ	ស្រ្តី	សុផល	អគ្គលេខ	០១១១៣
៤៩-លោកវរសេនីយ៍ទោ	ស	សុទា	អគ្គលេខ	០៧១៧២
៥០-លោកស្រីវរសេនីយ៍ទោ	ជាតិ	សារីម	អគ្គលេខ	០៣០៧៩
៥១-លោកវរសេនីយ៍ទោ	រៀង	ម៉ុនថន	អគ្គលេខ	២៥៦៥៧
៥២-លោកវរសេនីយ៍ទោ	ថន	ណារ៉ា	អគ្គលេខ	០៣៩០៩
៥៣-លោកវរសេនីយ៍ទោ	គង់	សម្បត្តិ	អគ្គលេខ	០៣៧៦២
៥៤-លោកវរសេនីយ៍ទោ	ស្រី	សាម៉ុន	អគ្គលេខ	៥៦២៣០
៥៥-លោកវរសេនីយ៍ទោ	យ៉ា	គឹមថុន	អគ្គលេខ	០៩១៥៨
៥៦-លោកវរសេនីយ៍ត្រី	ណេន	សុខគនៈ	អគ្គលេខ	៥៤៥៤១
៥៧-លោកវរសេនីយ៍ត្រី	ម៉ុន	ម៉ុនីន	អគ្គលេខ	៦៣៦៦៦
៥៨-លោកវរសេនីយ៍ត្រី	យាន	ម៉ុនហេង	អគ្គលេខ	១១៧៧៦
៥៩-លោកវរសេនីយ៍ត្រី	ស	សុមិន្ទ	អគ្គលេខ	២០០១១



គ្រឹះស្ថានសម្របសម្រួល ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១-លោកឧត្តមសេនីយ៍ត្រី	សេង	សេរីរដ្ឋា	អគ្គលេខ	០១៨៣៤
២-លោកវរសេនីយ៍ឯក	តេង	ច័ន្ទណាត	អគ្គលេខ	៦៥២២១
៣-លោកវរសេនីយ៍ឯក	សំ	សុជាតិ	អគ្គលេខ	០១៦៩១
៤-លោកវរសេនីយ៍ទោ	សុស	សាវុល	អគ្គលេខ	០៩១៧១
៥-លោកវរសេនីយ៍ទោ	ស៊ីង	សុភ័ក្រ	អគ្គលេខ	០៨១៦៨
៦-លោកវរសេនីយ៍ទោ	ឆ្លើង	ឈុនលី	អគ្គលេខ	០៤០៦៤
៧-លោកវរសេនីយ៍ទោ	ឆ្លឹង	ម៉ូលី	អគ្គលេខ	០៣៦៧៧
៨-លោកស្រីវរសេនីយ៍ទោ	ឆ្លើង	សេរីមេត	អគ្គលេខ	០៤៣៦៧
៩-លោកវរសេនីយ៍ទោ	យ៉ង់	តែយ៉ា	អគ្គលេខ	០៩១៧០
១០-លោកវរសេនីយ៍ទោ	ឆាន	ម៉េងសិន	អគ្គលេខ	០៩១៧៣
១១-លោកវរសេនីយ៍ត្រី	ពេង	ថាវ	អគ្គលេខ	០៩១៥២
១២-លោកវរសេនីយ៍ត្រី	យ៉ង់	សំ	អគ្គលេខ	០៤០៩៦
១៣-លោកវរសេនីយ៍ត្រី	ខេង	ឈុនគីរ	អគ្គលេខ	៦០៤៥៧
១៤-លោកវរសេនីយ៍ត្រី	យ៉ង់	សារ៉េង	អគ្គលេខ	១១៧៨១
១៥-លោកស្រីវរសេនីយ៍ត្រី	ឡេង	សុគន្ធា	អគ្គលេខ	១១៨០៤
១៦-លោកវរសេនីយ៍ត្រី	ឈិន	ឈុំ	អគ្គលេខ	០៤០៨០
១៧-លោកវរសេនីយ៍ត្រី	ស	លេង្ហា	អគ្គលេខ	០៥៥៥៧
១៨-លោកវរសេនីយ៍ត្រី	ឡូង	ចាសនា	អគ្គលេខ	១៦០៨៥
១៩-លោកវរសេនីយ៍ត្រី	ទួង	តិរឃ្យ	អគ្គលេខ	៣២៦៣៣
២០-លោកវរសេនីយ៍ត្រី	តូង	ឡាវីរៈភក្តី	អគ្គលេខ	៦១៧៩៣
២១-លោកវរសេនីយ៍ត្រី	ថេង	សឃ្យត្តិ	អគ្គលេខ	៣៩៧២៦
២២-លោកវរសេនីយ៍ត្រី	ចាន់	សំណាង	អគ្គលេខ	០៦៦៦៦
២៣-លោកវរសេនីយ៍ត្រី	អ៊ីង	សុមី	អគ្គលេខ	៥៤៣២៥



២៤-លោកស្រីវរសេនីយ៍ត្រី	ជា	លីនដា	អគ្គលេខ	៦២៧៧៧
២៥-លោកវរសេនីយ៍ត្រី	ចី	ហួត	អគ្គលេខ	៣៦៧៦៣
២៦-លោកវរសេនីយ៍ត្រី	វឌ្ឍ	វិទ្ធុវឌ្ឍី	អគ្គលេខ	៦៤២២២
២៧-លោកវរសេនីយ៍ត្រី	ស៊ីង	តិរុណ	អគ្គលេខ	៥៤០១៨
២៨-លោកវរសេនីយ៍ត្រី	សៀក	ឈ័ក	អគ្គលេខ	៦២៦៦៦
២៩-លោកវរសេនីយ៍ត្រី	ម៉ិច	ច័ន្ទប្រាថ្នា	អគ្គលេខ	៥៤៧៤៩
៣០-លោកស្រីវរសេនីយ៍ត្រី	អ៊ុល	ច័ន្ទឧឡាន	អគ្គលេខ	៦៧០៧៧
៣១-លោកវរសេនីយ៍ត្រី	សាត	សាតុប	អគ្គលេខ	០៦៥៨៨
៣២-លោកវរសេនីយ៍ត្រី	ខុន	សំរឿ	អគ្គលេខ	១៣១១៣
៣៣-លោកវរសេនីយ៍ត្រី	សាត	ច័ន្ទជារិទ្ធិ	អគ្គលេខ	៥៦០៦៩
៣៤-លោកវរសេនីយ៍ត្រី	សេង	តេនា	អគ្គលេខ	៥៦៣០១
៣៥-លោកស្រីវរសេនីយ៍ត្រី	ជា	ច័ន្ទសុភី	អគ្គលេខ	០៥៥០២
៣៦-លោកវរសេនីយ៍ត្រី	ហេង	តុឌី	អគ្គលេខ	៦១៧៨៧
៣៧-លោកវរសេនីយ៍ត្រី	សុផល	សេដ្ឋា	អគ្គលេខ	០៥២៥៥
៣៨-លោកស្រីវរសេនីយ៍ត្រី	គ្រុយ	សៀកឃឹម	អគ្គលេខ	៥៦២៣៩
៣៩-លោកស្រីវរសេនីយ៍ត្រី	ម៉ុំ	សំសុទ្ធាវី	អគ្គលេខ	០៤៣៥៧
៤០-លោកវរសេនីយ៍ត្រី	ទួន	នី	អគ្គលេខ	០៣៣៣០
៤១-លោកវរសេនីយ៍ត្រី	សរ	សារ៉ាន់	អគ្គលេខ	០៧៩៧៩
៤២-លោកវរសេនីយ៍ត្រី	ច័ត	រុំ	អគ្គលេខ	០៥៥០៨
៤៣-លោកវរសេនីយ៍ត្រី	ទូ	ទិន	អគ្គលេខ	៤៦៧៧៣
៤៤-លោកវរសេនីយ៍ត្រី	ខៀវ	យុន	អគ្គលេខ	២៨៧០០
៤៥-លោកស្រីវរសេនីយ៍ត្រី	ពុទ្ធា	ចរៈនារី	អគ្គលេខ	០៨១១៨
៤៦-លោកវរសេនីយ៍ត្រី	ឃឹម	វិសាល	អគ្គលេខ	៥៧៨៦៩



៤៧-លោកវរសេនីយ៍ត្រី	ផន	ច័ន្ទគុណ	អគ្គលេខ	៥៤៩១៣
៤៨-លោកអនុសេនីយ៍ឯក	អ៊ឹម	ន័ន	អគ្គលេខ	២០៥៣៤
៤៩-លោកអនុសេនីយ៍ឯក	ណុប	មីនា	អគ្គលេខ	១៦១៨១
៥០-លោកស្រីអនុសេនីយ៍ឯក	ច័ន្ទ	សុខនាសនា	អគ្គលេខ	៦៥៨៤៣
៥១-លោកអនុសេនីយ៍ឯក	ម៉ែន	សិទ្ធិ	អគ្គលេខ	៦៥៥១១
៥២-លោកអនុសេនីយ៍ឯក	ផុំ	សំរេច	អគ្គលេខ	៦៧៥៧៧
៥៣-លោកអនុសេនីយ៍ឯក	ហាស	ស្រ្តីន	អគ្គលេខ	៦១៦៨០
៥៤-លោកអនុសេនីយ៍ឯក	ទួន	ចាន់ណាត្រី	អគ្គលេខ	៥៧៨៤៤
៥៥-លោកអនុសេនីយ៍ឯក	សោម	ច័ន្ទណារិទ្ធ	អគ្គលេខ	១៧៤៧៩
៥៦-លោកអនុសេនីយ៍ឯក	ឈឹម	តោ	អគ្គលេខ	៦៨៨៥៩
៥៧-លោកអនុសេនីយ៍ឯក	កែវ	គុជចិន្តិ	អគ្គលេខ	៥៨៧៨៩
៥៨-លោកអនុសេនីយ៍ឯក	ខៀវ	សុផា	អគ្គលេខ	៧០៨៩០
៥៩-លោកអនុសេនីយ៍ឯក	អ៊ុំ	វ៉ាន់ត	អគ្គលេខ	៥៤៤៤៩
៦០-លោកអនុសេនីយ៍ទោ	គង់	សំរឿន	អគ្គលេខ	៦២៧៥៣
៦១-លោកអនុសេនីយ៍ត្រី	ហាវ	លីថា	អគ្គលេខ	៦០៤៦៣
៦២-លោកអនុសេនីយ៍ត្រី	ហាស	កេន:	អគ្គលេខ	៦៧២៨៥

**៧- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សរិយៈ**

១-លោកវរសេនីយ៍ឯក	ចៅ	ម៉ៅវិរ:	អគ្គលេខ	១០៥៣៨
២-លោកវរសេនីយ៍ឯក	ឃ្យ	វ៉ាន់នី	អគ្គលេខ	០១៧០០
៣-លោកវរសេនីយ៍ឯក	សុខ	សុទ្ធារិទ្ធ	អគ្គលេខ	០១៦៨៤
៤-លោកវរសេនីយ៍ឯក	ភាត	សារី	អគ្គលេខ	០១៦៨២
៥-លោកវរសេនីយ៍ឯក	សុខ	ចាន់រិទ្ធ	អគ្គលេខ	១៥៦៤៨
៦-លោកវរសេនីយ៍ឯក	អ៊ុំ	ហ៊ាវ	អគ្គលេខ	០១៦៩៥
៧-លោកវរសេនីយ៍ឯក	ហឿ	ហុន	អគ្គលេខ	០២៣៨១



៨-លោកវរសេនីយ៍ឯក	<b>កែវ</b>	<b>កេត្យ</b>	អគ្គលេខ	០២៦១៧
៩-លោកវរសេនីយ៍ឯក	<b>គាំ</b>	<b>សុផល</b>	អគ្គលេខ	០៨៤៨
១០-លោកវរសេនីយ៍ឯក	<b>មាស</b>	<b>សាខ</b>	អគ្គលេខ	០១១៧២
១១-លោកវរសេនីយ៍ឯក	<b>ឆេត</b>	<b>ឃ្លា</b>	អគ្គលេខ	០៣៦៦៥
១២-លោកវរសេនីយ៍ឯក	<b>ស្រឡៃ</b>	<b>សេន</b>	អគ្គលេខ	០២៦៥១
១៣-លោកវរសេនីយ៍ឯក	<b>នេវ</b>	<b>ស៊ីវណ្ណ</b>	អគ្គលេខ	០២៦៦៨
១៤-លោកវរសេនីយ៍ឯក	<b>ម៉ីន</b>	<b>ថាវ៉េត</b>	អគ្គលេខ	០៧៩៦៨
១៥-លោកវរសេនីយ៍ឯក	<b>អ៊ិន</b>	<b>ចិន្តាវ៉េត</b>	អគ្គលេខ	០៧៩៧៣
១៦-លោកវរសេនីយ៍ឯក	<b>ធន</b>	<b>ជុំ</b>	អគ្គលេខ	០២៦២៥
១៧-លោកវរសេនីយ៍ទោ	<b>សុខ</b>	<b>និសាន្ត</b>	អគ្គលេខ	០៧៩២៥
១៨-លោកវរសេនីយ៍ទោ	<b>ព្រាម</b>	<b>សុផាត</b>	អគ្គលេខ	០៧៩២៧
១៩-លោកវរសេនីយ៍ទោ	<b>ថាម</b>	<b>ពិសុទ្ធ</b>	អគ្គលេខ	០៧៩៣៤
២០-លោកវរសេនីយ៍ទោ	<b>ជឹម</b>	<b>សុវណ្ណ</b>	អគ្គលេខ	០៨០២៦
២១-លោកវរសេនីយ៍ទោ	<b>នេវ</b>	<b>អេងវណ្ណនី</b>	អគ្គលេខ	០៧៩៩៦
២២-លោកវរសេនីយ៍ទោ	<b>ថាម</b>	<b>ជីវ៉ាន់ណា</b>	អគ្គលេខ	១០៤៧៤
២៣-លោកវរសេនីយ៍ទោ	<b>ផេង</b>	<b>ពេជ្រ</b>	អគ្គលេខ	០៧៩៧៨
២៤-លោកស្រីវរសេនីយ៍ទោ	<b>ដូង</b>	<b>ថាវី</b>	អគ្គលេខ	០៧៩៦០
២៥-លោកវរសេនីយ៍ទោ	<b>អ៊ុំ</b>	<b>សារេត</b>	អគ្គលេខ	១០៤៨៨
២៦-លោកវរសេនីយ៍ទោ	<b>សេង</b>	<b>វាសនា</b>	អគ្គលេខ	១០៥២៤
២៧-លោកវរសេនីយ៍ទោ	<b>ម៉ែក</b>	<b>សម្ពាត</b>	អគ្គលេខ	០៨០២៤
២៨-លោកវរសេនីយ៍ទោ	<b>នី</b>	<b>សិរី</b>	អគ្គលេខ	០៧៩៩៤
២៩-លោកវរសេនីយ៍ទោ	<b>ដូង</b>	<b>សុខា</b>	អគ្គលេខ	០៧៩៧០
៣០-លោកវរសេនីយ៍ទោ	<b>ទិត</b>	<b>ស៊ីណា</b>	អគ្គលេខ	០៣១៤១



៣១-លោកវរសេនីយ៍ទោ	ហួន	បញ្ញាបឌ្ឍន៍	អគ្គលេខ	០៥៦៩៨
៣២-លោកវរសេនីយ៍ត្រី	ឡាយ	ប៉េងហ្វូ	អគ្គលេខ	៦៧៥៩១
៣៣-លោកវរសេនីយ៍ត្រី	វ៉ាន	សុភំណា	អគ្គលេខ	០៩១១៧
៣៤-លោកវរសេនីយ៍ត្រី	គោគ	លី	អគ្គលេខ	០៤០៧៨
៣៥-លោកវរសេនីយ៍ត្រី	កែ	កញ្ញាណា	អគ្គលេខ	១៤៧៧១
៣៦-លោកវរសេនីយ៍ត្រី	នួន	គំនិត	អគ្គលេខ	១១៧៨៤
៣៧-លោកវរសេនីយ៍ត្រី	ស្វាយ	សាវ៉េត	អគ្គលេខ	១៤៧៨០
៣៨-លោកវរសេនីយ៍ត្រី	ថុន	ប៊ុនថេន	អគ្គលេខ	១១៧៧៤
៣៩-លោកអនុសេនីយ៍ឯក	ឡើង	គឹមតុន	អគ្គលេខ	១៤៧៥២
៤០-លោកអនុសេនីយ៍ឯក	វ៉ាន	វ៉ាត	អគ្គលេខ	១៤៧៤៧
៤១-លោកអនុសេនីយ៍ឯក	ស	សន្យា	អគ្គលេខ	២១៣៣១
៤២-លោកអនុសេនីយ៍ឯក	សុខ	ម៉េងរិទ្ធ	អគ្គលេខ	៣២០៣៧
៤៣-លោកអនុសេនីយ៍ឯក	យស	សុវណ្ណ	អគ្គលេខ	២១៣២៦
៤៤-លោកអនុសេនីយ៍ឯក	ធីត	យឹម	អគ្គលេខ	១៤៧២៧
៤៥-លោកអនុសេនីយ៍ឯក	ឈុន	លីន	អគ្គលេខ	០៩១៣២
៤៦-លោកអនុសេនីយ៍ឯក	យស	ពិសី	អគ្គលេខ	៥៦២៣៦
៤៧-លោកអនុសេនីយ៍ឯក	ស៊ុន	អេង	អគ្គលេខ	៦៨១៧០
៤៨-លោកអនុសេនីយ៍ឯក	ជឹម	ចេន	អគ្គលេខ	០៥៤៩២
៤៩-លោកអនុសេនីយ៍ឯក	លឹម	សាវ៉េត	អគ្គលេខ	១៦៩៩៩
៥០-លោកអនុសេនីយ៍ឯក	រៀន	នរិន្ទ	អគ្គលេខ	៣៤៥៦៧
៥១-លោកអនុសេនីយ៍ឯក	ម៉ែន	ម៉ារ៉ាឌី	អគ្គលេខ	៦៧៩៩៩
៥២-លោកអនុសេនីយ៍ឯក	អ៊ុន	សុចិត្រា	អគ្គលេខ	៦៨១៥៩
៥៣-លោកអនុសេនីយ៍ឯក	រៀន	ឧត្តម	អគ្គលេខ	៤៤៧៧៧



៥៤-លោកអនុសេនីយ៍ឯក	ប៉ាង	រិទ្ធី	អគ្គលេខ	៧៣២៨៨
៥៥-លោកស្រីអនុសេនីយ៍ឯក	ឈុន	ស៊ីសុផាន់ណា	អគ្គលេខ	៣២២១១
៥៦-លោកស្រីអនុសេនីយ៍ឯក	ជន	ស៊ីណា	អគ្គលេខ	៣១៨៤០
៥៧-លោកអនុសេនីយ៍ឯក	ឈឹម	សារិទ្ធ	អគ្គលេខ	៤៩៦៦៨
៥៨-លោកអនុសេនីយ៍ឯក	លីម	សុខ	អគ្គលេខ	៥៤៧១១
៥៩-លោកអនុសេនីយ៍ឯក	តាំង	ឈានថេន	អគ្គលេខ	៦០២៥៨
៦០-លោកអនុសេនីយ៍ឯក	ប៉ា	ប៉ាន់សាអ៍	អគ្គលេខ	៥៧៧៩៩
៦១-លោកអនុសេនីយ៍ឯក	សុខ	ពេន	អគ្គលេខ	៦១៧៨៥
៦២-លោកអនុសេនីយ៍ឯក	សុខ	ស្និណាង	អគ្គលេខ	៦៣០៥៧
៦៣-លោកអនុសេនីយ៍ឯក	ជួប	បូរ៉េត	អគ្គលេខ	៥៥៨០៨
៦៤-លោកអនុសេនីយ៍ឯក	សុខ	សគន្ធា	អគ្គលេខ	៣៦៧៤៥
៦៥-លោកអនុសេនីយ៍ឯក	ជួន	តោមធីរី	អគ្គលេខ	៥៦៦១៧
៦៦-លោកអនុសេនីយ៍ឯក	តេង	សម្បត្តិ	អគ្គលេខ	៥៦៧៧៤
៦៧-លោកអនុសេនីយ៍ឯក	ចាន់	សំរែសំ	អគ្គលេខ	៥៦២៣២
៦៨-លោកអនុសេនីយ៍ឯក	ចាន់	វិសាល	អគ្គលេខ	៥៧៨៤៧
៦៩-លោកអនុសេនីយ៍ឯក	ធីត	ចំរើន	អគ្គលេខ	២៣៥៩០
៧០-លោកអនុសេនីយ៍ទោ	ឌឹម	សុគន្ធ	អគ្គលេខ	៤៩៨០៥
៧១-លោកអនុសេនីយ៍ទោ	ឡេង	សុខវិសាល	អគ្គលេខ	៦៧០៦៦
៧២-លោកស្រីអនុសេនីយ៍ទោ	ធីត	សុផាវ៉ា	អគ្គលេខ	៣៦៧៦២
៧៣-លោកអនុសេនីយ៍ទោ	គុន	វិមល	អគ្គលេខ	៥៧៩១១
៧៤-លោកអនុសេនីយ៍ទោ	ពារា	ខុន	អគ្គលេខ	៣៦៧៥៧
៧៥-លោកអនុសេនីយ៍ទោ	អន	វិសាល	អគ្គលេខ	៥៧៨៤៩
៧៦-លោកអនុសេនីយ៍ទោ	ប៉ាង	ស៊ីណា	អគ្គលេខ	៦៧០៧៨





៧៧-លោកអនុសេនីយ៍ទោ	សុខ	ភារាប្បធានី	អគ្គលេខ	៦៣៧១១
៧៨-លោកអនុសេនីយ៍ទោ	ជាម	សែនណា	អគ្គលេខ	៥៦២៣១
៧៩-លោកស្រីអនុសេនីយ៍ទោ	ផុន	នារី	អគ្គលេខ	៧៤៧០៣
៨០-លោកអនុសេនីយ៍ទោ	វ៉ា	វ៉ាន់ខូច	អគ្គលេខ	៥៦២៣១
៨១-លោកអនុសេនីយ៍ទោ	ស៊ីង	ចន្ទធី	អគ្គលេខ	៦៥៣១២
៨២-លោកអនុសេនីយ៍ទោ	សយ	ពន្លឺ	អគ្គលេខ	៧១៩១៨
៨៣-លោកស្រីអនុសេនីយ៍ទោ	ផុំ	សុភ័ក្រ	អគ្គលេខ	៦២០៩៨
៨៤-លោកអនុសេនីយ៍ទោ	ម៉ៅ	ហូធីណា	អគ្គលេខ	៥៥៨៤៩
៨៥-លោកអនុសេនីយ៍ទោ	អង	វាសនា	អគ្គលេខ	៦៨១៧៤
៨៦-លោកអនុសេនីយ៍ទោ	ថាត	ជានីន	អគ្គលេខ	៧២៣៧២
៨៧-លោកអនុសេនីយ៍ទោ	ណុច	មូ	អគ្គលេខ	៣៨៦១២
៨៨-លោកអនុសេនីយ៍ទោ	សុខា	គិបាល	អគ្គលេខ	៦៣១៥៣
៨៩-លោកស្រីអនុសេនីយ៍ទោ	មូច	ណារេង	អគ្គលេខ	៧១៩៤៣
៩០-លោកអនុសេនីយ៍ទោ	ម៉ុង	ឫទ្ធិ	អគ្គលេខ	៦៧៣៣០
៩១-លោកអនុសេនីយ៍ទោ	នី	ចឿន	អគ្គលេខ	៦៩០២៤
៩២-លោកអនុសេនីយ៍ត្រី	ឈុន	ចឿនភុសល	អគ្គលេខ	៣៦៨០៣
៩៣-លោកអនុសេនីយ៍ត្រី	ម៉ី	គិន	អគ្គលេខ	៥២៥៧៨
៩៤-លោកអនុសេនីយ៍ត្រី	ស៊ុន	សុផាន់	អគ្គលេខ	៧៧១៤៩
៩៥-លោកអនុសេនីយ៍ត្រី	នៃ	ចារិក	អគ្គលេខ	៧៣៦០៣
៩៦-លោកអនុសេនីយ៍ត្រី	រ៉ុ	សុភារិទ្ធ	អគ្គលេខ	៧៤៣៩៤
៩៧-លោកអនុសេនីយ៍ត្រី	វ៉ាន់	ឡេង	អគ្គលេខ	៧៧៦២៣
៩៨-លោកស្រីអនុសេនីយ៍ត្រី	នែ	សុភ័ក្រ	អគ្គលេខ	៧៧៦១៥
៩៩-លោកអនុសេនីយ៍ត្រី	លីម	សេរីភារី	អគ្គលេខ	៧៧៥៤៤



១០០-លោកអនុសេនីយ៍ត្រី	<b>សយ</b>	<b>ម៉ុក</b>	អគ្គលេខ	៧៧៦១៣
១០១-លោកស្រីអនុសេនីយ៍ត្រី	<b>បុល</b>	<b>សុឆ្វិត្តា</b>	អគ្គលេខ	៧៤៩៩៩
១០២-លោកអនុសេនីយ៍ត្រី	<b>ហាវ</b>	<b>ចាន់ធម្មនា</b>	អគ្គលេខ	៧៧៧៩៩
១០៣-លោកអនុសេនីយ៍ត្រី	<b>ធី</b>	<b>សុភា</b>	អគ្គលេខ	៧៦៨៨៤
១០៤-លោកអនុសេនីយ៍ត្រី	<b>ឈន</b>	<b>សុភសាមីវ៉ា</b>	អគ្គលេខ	៥៧៨៧០
១០៥-លោកអនុសេនីយ៍ត្រី	<b>ខឹម</b>	<b>ជានីត</b>	អគ្គលេខ	៧៧៦១៨
១០៦-លោកអនុសេនីយ៍ត្រី	<b>ហ៊ែក</b>	<b>វ៉ាមធី</b>	អគ្គលេខ	៧៧៦២៨
១០៧-លោកស្រីអនុសេនីយ៍ត្រី	<b>រៀម</b>	<b>ភូធីតា</b>	អគ្គលេខ	៥៣១៩៩
១០៨-លោកព្រឹទ្ធបាលឯក	<b>មុជ</b>	<b>រដ្ឋា</b>	អគ្គលេខ	៥៦៥៥៥
១០៩-លោកស្រីព្រឹទ្ធបាលទោ	<b>យ៉ែន</b>	<b>សុខលី</b>	អគ្គលេខ	៧៥៤៤៧
១១០-លោកព្រឹទ្ធបាលទោ	<b>រ៉ែន</b>	<b>សុភ័ក្រ</b>	អគ្គលេខ	៧៧៦២១

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**

**នរោត្តម សីហមុនី**

១១៧. ១៧០២. ១៤៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ១៦២ ស.ណ  
 សំណៅនៃលិខិតអនុញ្ញាតការបែកផ្សាយ  
 រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល



**សយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/ ១៤២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ ៖** អនុញ្ញាតឱ្យលះបង់សញ្ជាតិខ្មែរ ដោយគ្មានការបង្ខំតបង្ខំ ដល់អ្នកស្រី គឺន រតនា 'TOEUN RATANA' ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៩៨៨ ទីកន្លែងកំណើត ភូមិក្បាលប្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ដែលបច្ចុប្បន្នកំពុងរស់នៅសាធារណរដ្ឋកូរ៉េ។
- មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

១៧៤១.១៧០២.១៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ១៤២ ស.ណ  
**សំណេរដែលមានតម្លៃជាការចែកផ្សាយ**  
 រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
 សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/ ១៤៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**ជំពូកទី ១**

**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១.-**

ត្រូវបានបង្កើត "គណៈកម្មាធិការជាតិដឹកនាំតម្រូវឯកសារចារអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម" ដែលមានឈ្មោះជាអក្សរកាត់ "គ.ជ.ជ.អ" ដើម្បីសម្របសម្រួល អនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។

**ជំពូកទី ២**

**សមាសភាព**



**មាត្រា ២..**

**គ.ជ.ជ.អ.** មានសមាសភាពដូចខាងក្រោម ៖

- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន
- រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការងារអគ្គសញ្ញាណកម្ម ជាអនុប្រធាន
- រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ០១ រូប ជាសមាជិក
- រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ០១ រូប ជាសមាជិក
- រដ្ឋលេខាធិការក្រសួងផែនការ ០១ រូប ជាសមាជិក
- រដ្ឋលេខាធិការក្រសួងសុខាភិបាល ០១ រូប ជាសមាជិក
- រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ០១ រូប ជាសមាជិក
- រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ០១ រូប ជាសមាជិក
- រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ០១ រូប ជាសមាជិក
- អគ្គនាយកនៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ជាសមាជិកអចិន្ត្រៃយ៍

ក្រៅពីសមាជិកខាងលើនេះ **គ.ជ.ជ.អ.** អាចស្នើបន្ថែមសមាជិកជារដ្ឋលេខាធិការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ តាមការចាំបាច់។

សមាសភាពជាក់ស្តែងនៃ **គ.ជ.ជ.អ.** ត្រូវតែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។

សមាជិកម្នាក់ៗត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន **គ.ជ.ជ.អ.**។ ក្នុងករណីមិនអាចចូលរួម ប្រជុំបាន សមាជិកនោះអាចចាត់តាំងតំណាងមានសិទ្ធិសម្រេចមួយរូបចូលរួមជំនួសក្នុងកិច្ចប្រជុំ។

**គ.ជ.ជ.អ.** អាចអញ្ជើញតំណាងថ្នាក់រដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ឬប្រធានស្ថាប័នពាក់ព័ន្ធផ្សេង ទៀតឱ្យចូលរួមកិច្ចប្រជុំ ការពិភាក្សា ឬសហការការងារតាមការចាំបាច់។

**ជំពូកទី ៣**

**តួនាទី ភារកិច្ច របស់ គ.ជ.ជ.អ.**

**មាត្រា ៣..**

**គ.ជ.ជ.អ.** គឺជាយន្តការអន្តរក្រសួងថ្នាក់ជាតិ មានតួនាទីជួយរាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួល ការចូលរួមសហការ និងការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អង្គការអន្តរជាតិ ផ្នែកឯកជន យន្តការ ក្នុងតំបន់ និងបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ សម្រាប់ជំរុញនិងអនុវត្តកំណែទម្រង់ប្រព័ន្ធអគ្គសញ្ញាណកម្ម ជាតិ ជាពិសេសការងារអត្រានុកូលដ្ឋាននិងស្ថិតិអត្រានុកូលដ្ឋាន។

**មាត្រា ៤..**

**គ.ជ.ជ.អ.** មានភារកិច្ចសំខាន់ៗដូចខាងក្រោម ៖

- ជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាតិ នានា និង វិស័យសញ្ញា ភតិកាសញ្ញា អនុសញ្ញាអន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជាសមាជិកហត្ថលេខី ដែលពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន អគ្គសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន។

សម្របសម្រួល ដឹកនាំ តម្រង់ទិសការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអគ្គសញ្ញាណកម្ម

ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧-២០២៦។



- ផ្តួចផ្តើមគំនិតរៀបចំ និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើតបរិយាកាសសមស្របសម្រាប់ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការងារអត្តសញ្ញាណកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាធាតុគមនាគមន៍ និងព័ត៌មាន។
- ធ្វើសង្កេតភាពការងារកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងការងារអត្តសញ្ញាណកម្ម ជាមួយនឹងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកំណែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនប្រសិទ្ធភាពការផ្តល់សេវាអត្តសញ្ញាណកម្មនៅគ្រប់កម្រិត។
- បង្កើតនូវវេទិកាសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម។
- ដាក់ចេញនូវគោលការណ៍ណែនាំ និងសេចក្តីសម្រេចនានាតាមការចាំបាច់ លើការងារពាក់ព័ន្ធនឹង អត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន។
- ពិគ្រោះយោបល់ និងសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានាដែលមានចំណងទាក់ទងកិច្ចការអត្តសញ្ញាណកម្ម ក្នុងការពិនិត្យមើលលើការទទួលខុសត្រូវរបស់ខ្លួនដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអត្តសញ្ញាណកម្មប្រជាជន។
- ផ្អែកលើផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ ត្រូវរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ។
- ពិនិត្យលើការបង្កើតមុខងារថ្មីៗ ការកែលម្អមុខងារមួយចំនួន របស់ស្ថាប័នដែលមានការពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម និងពិនិត្យសម្រេចលើការអភិវឌ្ឍនិងការប្រើប្រាស់ដំណោះស្រាយដែលផ្អែកលើប្រព័ន្ធគមនាគមន៍និងព័ត៌មាន។
- ធានាបង្កើតឱ្យបាននូវប្រភពព័ត៌មានដ៏មានតម្លៃ និងជឿទុកចិត្តបានអំពីបុគ្គលគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជាដែលអាចបង្កើតបានជាទិន្នន័យប្រជាជនដ៏សុក្រិត សម្រាប់បម្រើឱ្យវិស័យសាធារណៈនិងវិស័យឯកជន។
- ត្រូវធ្វើការតាមដាននូវវឌ្ឍនភាព និងត្រួតពិនិត្យលើការអនុវត្តការងារជាក់ស្តែង ដើម្បីធានាថាសកម្មភាពទាំងអស់អនុវត្តបានត្រឹមត្រូវដើម្បីកុំឲ្យមានការបរាជ័យ។
- ធ្វើសេចក្តីការណ៍ជូនរាជរដ្ឋាភិបាលរៀងរាល់មួយឆ្នាំម្តង អំពីការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន និងវឌ្ឍនភាពនិងបញ្ហាប្រឈមនានាលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីរាជរដ្ឋាភិបាល។

**ជំពូកទី៤**

**ការប្រតិបត្តិការរបស់ គ.ជ.អ.**



ត្រូវជួបប្រជុំរៀងរាល់ប្រាំមួយខែម្តង ដើម្បីពិនិត្យមើលឡើងវិញពីសុចនាករសំខាន់ៗដែលទទួលបានពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម និងដោះស្រាយបញ្ហាប្រឈមដែលបាន

ក្នុងករណីចាំបាច់ **គ.ជ.ជ.អ.** អាចប្រជុំវិសាមញ្ញបានតាមការអញ្ជើញរបស់ប្រធាន។ របៀបរបបនៃការប្រជុំរបស់ **គ.ជ.ជ.អ.** ត្រូវកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ **គ.ជ.ជ.អ.** ។

**គ.ជ.ជ.អ.** ត្រូវរៀបចំ និងអនុម័តនូវរបៀបរបបការងារ និងបទបញ្ជាផ្ទៃក្នុង នៅក្នុងកិច្ចប្រជុំលើកទី១របស់ខ្លួន។

**មាត្រា ៦..**

**គ.ជ.ជ.អ.** ត្រូវរៀបចំរបាយការណ៍បូកសរុបពីលទ្ធផលសកម្មភាពប្រចាំឆ្នាំ និងលើកអនុសាសន៍នានាដាក់ជូនរាជរដ្ឋាភិបាលនៅរៀងរាល់ចុងឆ្នាំ។

**មាត្រា ៧..**

**គ.ជ.ជ.អ.** មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមប្រជុំផ្តល់យោបល់ ឬធ្វើជាអ្នកសង្កេតការណ៍តាមការចាំបាច់។

**មាត្រា ៨..**

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើរតួនាទីជាលេខាធិការដ្ឋាននៃ **គ.ជ.ជ.អ.**។ លេខាធិការដ្ឋានត្រូវលើកសំណើសុំបង្កើត **"ក្រុមការងារបច្ចេកទេសអនុវត្តកម្មវិធី** ហៅកាត់ថា **ក.ប.អ.ក.**" ដើម្បីជួយដល់លេខាធិការដ្ឋានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម។

ការរៀបចំនិងការប្រព្រឹត្តទៅនៃ **ក.ប.អ.ក.** ត្រូវកំណត់ដោយ **គ.ជ.ជ.អ.** ។

**មាត្រា ៩..**

**គ.ជ.ជ.អ.** ត្រូវប្រើប្រាស់គ្រាបស់ក្រសួងមហាផ្ទៃ។

**មាត្រា ១០..**

**គ.ជ.ជ.អ.** អាចតែងតាំង និងទទួលយកទីប្រឹក្សាបច្ចេកទេសជាតិ អន្តរជាតិមួយចំនួនតាមការចាំបាច់ដើម្បីជួយការងារ **គ.ជ.ជ.អ.** និង **ក.ប.អ.ក.** ។

**ជំពូកទី៥  
ប្រកាសធនធាន**

**មាត្រា ១១..**

**គ.ជ.ជ.អ.** ត្រូវរៀបចំផែនការសកម្មភាពនិងថវិកា ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។

**គ.ជ.ជ.អ.** មានប្រកាសធនធានក្នុងកញ្ចប់ថវិការបស់ក្រសួងមហាផ្ទៃ និងអាចទទួលថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិផ្សេងៗនានា។

**ជំពូកទី៦  
អវសានប្បញ្ញត្តិ**

ឯកសារទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះត្រូវទុកជានិរាករណ៍។



**មាត្រា ១៣..**

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០១៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

ល.ល. ១៧០២. ១៤៥

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

**នាយករដ្ឋមន្ត្រី**

**ហត្ថលេខា**

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

លេខ: ១៥៤ ស.ណ

សំណៅដែលមានកម្រិតជាអនុវត្តន៍

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



**សយ សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/១៤៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម គង់ បូរ៉ា ជាទីប្រឹក្សាអមក្រសួងផែនការ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព.ល. ១៧០២-១៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ១៣៦ ស.ណ  
សំណៅលេខមានតម្លៃជាការចែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧  
អគ្គលេខាធិការរាជរដ្ឋាភិបាល  
  
សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/១៤៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការ ០៥រូប ជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៖

- ១-ឯកឧត្តម **នួន បូរ៉ា** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ២-លោកជំទាវ **យួន ម៉ុំ** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣-ឯកឧត្តម **ប៊ែន ច័ន្ទសុខិន** មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤-ឯកឧត្តម **លី គឹមសី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥-ឯកឧត្តម **អ៊ុក អិច** មានឋានៈស្មើ អគ្គនាយក ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ល.ល. ១៧០២. ១៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ ១៣៤ ស.ណ  
 សំណៅដល់សម្តេចអគ្គមហាសេនាបតីតេជោ  
 រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/ ១៤៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ជេត ណារ៉ុន** ជាទីប្រឹក្សាឯកឧត្តម **ហោ ណាំហុន** ឧបនាយករដ្ឋមន្ត្រី មានឋានៈស្មើ រដ្ឋលេខាធិការ ជំនួយឯកឧត្តម **ហុន បញ្ញារិន្ទ** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ការល. ១៧/០២-១៤៦

លេខ: ១៥៥ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៧

សំណៅនៃលេខាធិការដ្ឋានការបែកផ្សាយ  
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧



**ស៊ីម សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៧/ ៤០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្កើងថ្នាក់តាមអតីតភាពការងារ ជាករណីពិសេស ដល់លោក **ចាម ម៉ុង** ពីឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៣ មកឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ ជនបទ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៧

លេខ: ១៥០ ស.ណ  
 សំណៅដល់មានការងារចែកចាយ  
 រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧  
 អគ្គលេខាធិការរាជរដ្ឋាភិបាល

**សយ សុខា**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រុមប្រឹក្សាធម្មនុញ្ញ**

**សំណុំរឿង**


- លេខ : ៣១៨/០៥៦/២០១៧  
ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧
- លេខ : ៣១៩/០៥៧/២០១៧  
ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧
- លេខ : ៣២០/០៥៨/២០១៧  
ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧
- លេខ : ៣២១/០៥៩/២០១៧  
ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧

**សេចក្តីសម្រេច**

លេខ : ១៧៧/០១៧/២០១៧ កបធ.ច  
ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧

**ក្រុមប្រឹក្សាធម្មនុញ្ញ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
- បានឃើញសេចក្តីសម្រេចលេខ១៤១ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានកម្ពស់សេចក្តីសម្រេចលេខ១២ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាឃុំទន្លេ ខេត្តត្បូងឃ្មុំ ទុកជាបានការពេញទាំងមូល

- បានឃើញសេចក្តីសម្រេចលេខ១៤៣ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានកម្ពស់សេចក្តីសម្រេចលេខ ០០៦/២០១៧ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាឃុំចំបក់ ខេត្តស្វាយរៀង ទុកជាបានការពេញទាំងមូល
- បានឃើញសេចក្តីសម្រេចលេខ១៤៥ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានកម្ពស់សេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាប្រជុំសម្រេចឃុំស្រែសំបូរ ខេត្តស្ទឹងត្រែង ទុកជាបានការពេញទាំងមូល
- បានឃើញសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានកម្ពស់សេចក្តីសម្រេចលេខ០០១/២០១៧ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាប្រជុំសម្រេចឃុំចំបក់ ខេត្តស្វាយរៀង ទុកជាបានការពេញទាំងមូល
- បានឃើញលិខិតប្រគល់សិទ្ធិចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់លោក **ហាស់ គុនចង** ជូនលោកមេធាវី **ចាន់ មេន** ក្នុងការដាក់ពាក្យប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤១ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញលិខិតប្រគល់សិទ្ធិចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ របស់លោក **ហិ ខេង** ជូនលោកមេធាវី **ចាន់ មេន** ក្នុងការដាក់ពាក្យប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤៣ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញលិខិតប្រគល់សិទ្ធិចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់លោក **អ៊ឹម ឡឿង** ជូនលោកមេធាវី **ចាន់ មេន** ក្នុងការដាក់ពាក្យប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤៥ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញលិខិតប្រគល់សិទ្ធិចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ របស់លោក **សំ សុត** ជូនលោកមេធាវី **ចាន់ មេន** ក្នុងការដាក់ពាក្យប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញពាក្យបណ្តឹងចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់លោកមេធាវី **ចាន់ មេន** តំណាងឲ្យឈ្មោះ **ហាស់ គុនចង** ឈ្មោះ **ហិ ខេង** ឈ្មោះ **អ៊ឹម ឡឿង** និងឈ្មោះ **សំ សុត** ប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ១៤៥ និងសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញកំណត់ហេតុឆ្លើយបំភ្លឺរបស់លោកមេធាវី **ចាន់ មេន** កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំពោះមុខក្រុមទី១ នៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញលិខិតលេខ១៣៦ គ.ជ.ប ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឧទ្ទេសនាមឯកឧត្តម **ហាន សនិ** និងឯកឧត្តម **តែ រិទ្ធី** មកបំភ្លឺនៅចំពោះមុខក្រុមទី១ នៃក្រុមប្រឹក្សាធម្មនុញ្ញ 

- បានឃើញកំណត់ហេតុបំភ្លឺរបស់ឯកឧត្តម **ហាន សឿន** និងឯកឧត្តម **តែ វិធី** តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅចំពោះមុខក្រុមទី១ នៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ភ្ជាប់ដោយសារណាចំនួន ០១ច្បាប់ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ និង ឯកសារពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ០៤នាក់ ដែល ត្រូវបានគេប្តឹងថាជាជនជាតិបរទេស
- បានឃើញកំណត់ហេតុនិងរបាយការណ៍ស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

**ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាជការណ៍**

**ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ**

- យល់ឃើញថា បណ្តឹងទាំង០៤របស់លោកមេធាវី **ហាន ចេន** ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ យោងតាមមាត្រា ៦២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងមាត្រា២៦ ចំណុចទី៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បណ្តឹងរបស់លោកមេធាវី **ហាន ចេន** បានធ្វើឡើងត្រឹមត្រូវតាមទម្រង់ច្បាប់ដូច្នោះ ក្រុមប្រឹក្សាធម្មនុញ្ញ អាចទទួលយកមកពិនិត្យបាន
- យល់ឃើញថា នៅពេលឆ្លើយបំភ្លឺនៅចំពោះមុខក្រុមទី១ នៃក្រុមប្រឹក្សាធម្មនុញ្ញ លោកមេធាវី **ហាន ចេន** បានបញ្ជាក់ដូចតទៅ ៖

- លោកជាតំណាងឲ្យដើមបណ្តឹងឈ្មោះ **ហាន គុនចន** ឈ្មោះ **ហិ ខេន** ឈ្មោះ **ឌីន ឡេង** និងឈ្មោះ **សំ សុត** ប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ១៤៥ និងសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមិនបានលុបឈ្មោះជនជាតិបរទេស ចំនួន ០៤នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៦។
- ក្នុងបណ្តឹងទាំង០៤ នេះ លោកសូមដាក់ក្នុងបណ្តឹងរួមតែមួយ ។
- លោកជាមេធាវីដែលមានសិទ្ធិតំណាងឲ្យដើមបណ្តឹង លោកមិនស្គាល់អត្តសញ្ញាណអ្នកដែលត្រូវសុំលុបឈ្មោះនោះទេ ប៉ុន្តែកូនក្តីរបស់លោកដែលរស់នៅមូលដ្ឋានគាត់ដឹងច្បាស់ ដោយសារជនទាំងនេះ មានឪពុកម្តាយជាជនជាតិវៀតណាម មានប្រពៃណីទំនៀមទំលាប់និងការនិយាយស្តីជារៀកណាម។ ប៉ុន្តែលោកមេធាវីទទួលស្គាល់ថា អ្នកទាំងនោះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
- លោកមេធាវីបានសំណូមពរ ៖
  - ក្រុមប្រឹក្សាធម្មនុញ្ញឲ្យមានសវនាការជាសាធារណៈ ដោយកោះហៅភាគីពាក់ព័ន្ធ ដែលមានកូនក្តីរបស់លោក មានចុងចម្លើយ មានសាក្សី និងមានរូបលោកចូលរួមផង។

-ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើបទបញ្ជាទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមូលដ្ឋាននៃការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រោះលោកសង្ឃ័យថា ជនជាតិបរទេសទាំងនោះពុំមាន ឯកសារស្របច្បាប់ដើម្បីបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ។

- យល់ឃើញថា នៅពេលបំភ្លឺចំពោះមុខក្រុមទី១ នៃក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម **ហាន សធី** តំណាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ ដូចតទៅ ៖

- លោកមេធាវី **ចាន់ ចេន** តំណាងឲ្យដើមបណ្តឹងឈ្មោះ **ហាស់ គុនចង** ឈ្មោះ **ហិ ខេង** ឈ្មោះ **អ៊ុន ឡេង** និងឈ្មោះ **សំ សុត** ប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ១៤៥ និងសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមិនបានលុបឈ្មោះជនជាតិបរទេស ចំនួន ០៤នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៦។
- នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកមេធាវី **ចាន់ ចេន** ប្តឹងថា ប្រជាពលរដ្ឋ ទាំងនោះជាជនជាតិវៀតណាម ព្រោះមានទម្រង់មុខជាជនជាតិវៀតណាម និយាយខ្មែរមិន ច្បាស់ និងគោរពប្រពៃណីតាមទំនៀមទំលាប់វៀតណាម ។
- ក្នុងសេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ១៤៥ និងសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនបាន លុបឈ្មោះពលរដ្ឋ ចំនួន ០៤នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០១៦ ដោយបានតម្កល់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចឃុំទន្លេ ក្រុមមេមត់ ឃុំចំបក់ ស្រុកស្វាយជ្រំ និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ទុកជាបានការពេញទាំងមូល។
- ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺផ្អែកលើមាត្រា ៤៦ មាត្រា ៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រការ ៤.៤ នៃបទបញ្ជានិងនីតិវិធី សម្រាប់ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។
- សំណូមពរ សុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ ១៤៥ និងលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ទុកជាបានការពេញទាំងមូល។
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនសារណាចំនួន ០១ ច្បាប់ និងឯកសារ ពាក់ព័ន្ធនឹងបណ្តឹងទាំងបួននេះ។

- យល់ឃើញថា លោកមេធាវី **ចាន់ ចេន** ដែលបានប្តឹងជំទាស់សេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ១៤៥ និងលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតក្នុងការសុំលុបឈ្មោះជនជាតិបរទេស ពុំមានឯកសារ ឬកស្មតាង ជាលាយលក្ខណ៍ អក្សរដែលអាចឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតទាំងបួននេះបានឡើយ *Handwritten signature*



- យល់ឃើញថា តាមការចុះស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញប្រជាពលរដ្ឋដែលត្រូវលោកមេធាវី ចាន់ ចេន ប្តឹង សុទ្ធតែបានបំពេញតួនាទីចុះឈ្មោះបោះឆ្នោតគ្រប់គ្រាន់តាមច្បាប់ បទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត
- យល់ឃើញថា សេចក្តីសម្រេចលេខ១៤១ លេខ១៤៣ លេខ១៤៥ និងលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានមូលដ្ឋានគតិយុត្តក្រឹមត្រូវ
- យល់ឃើញថា ការបញ្ជាក់អំពីធាតុពិតនៃអត្តសញ្ញាណរបស់បុគ្គលណាម្នាក់ មិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ។

**សម្រេច**

- មាត្រា ១-** ទទួលពាក្យបណ្តឹងចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់លោកមេធាវី ចាន់ ចេន តំណាងឲ្យដើមបណ្តឹងឈ្មោះ ហាង គុណច ឈ្មោះ ហិ ខេង ឈ្មោះ អ៊ុន ឡេង និងឈ្មោះ សំ សុភ ភ្នាក់ងារគណបក្សសង្គ្រោះជាតិ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់ ។
- មាត្រា ២-** កម្មល់សេចក្តីសម្រេចលេខ១៤១ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ សេចក្តីសម្រេចលេខ១៤៣ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ សេចក្តីសម្រេចលេខ១៤៥ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ និងសេចក្តីសម្រេចលេខ១៤៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល ។
- មាត្រា ៣-** សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវគាត់ ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ត្រូវចុះផ្សាយក្នុងរាជកិច្ច ។

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧

ជ ក្រុមប្រឹក្សាធម្មនុញ្ញ



អ៊ឹម សុណារិម



**ក្រុមប្រឹក្សាធម្មនុញ្ញ**

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**សំណុំរឿង**

- លេខ : ៣២៥/០៦៣/២០១៧  
ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧
- លេខ : ៣២៦/០៦៤/២០១៧  
ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧

**សេចក្តីសម្រេច**

លេខ : ១៧៨/០១៨/២០១៧ កបធ.ច  
ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧

**ក្រុមប្រឹក្សាធម្មនុញ្ញ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
- បានឃើញសេចក្តីសម្រេចលេខ ១៣៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញសេចក្តីសម្រេចលេខ ១៣៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញលិខិតផ្ទេរសិទ្ធិ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ របស់ឈ្មោះ **ហ៊ុន សំរឿន** ជូនលោក **ម៉ី រតន្នី** ដើម្បីធ្វើជាតំណាងក្នុងការប្តឹងដំទាស់នឹងសេចក្តីសម្រេចលេខ ១៣៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

- បានឃើញលិខិតផ្ទេរសិទ្ធិ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ របស់ឈ្មោះ **ឆឿន យ៉ាងកូ** ជូនលោក **ឌី ឆន្ទី** ដើម្បីធ្វើជាតំណាងក្នុងការប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ ១៣៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញពាក្យបណ្តឹងចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ របស់លោក **ឌី ឆន្ទី** តំណាងឲ្យឈ្មោះ **ហ៊ុន សំរឿន** និងឈ្មោះ **ឆឿន យ៉ាងកូ** ប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ ១៣៨ និងលេខ ១៣៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- បានឃើញកំណត់ហេតុឆ្លើយបំភ្លឺរបស់លោក **ឌី ឆន្ទី** ចំពោះមុខក្រុមទី១នៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧
- បានឃើញលិខិតលេខ ១៤៦ គ.ជ.ប ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឧទ្ទេសនាមឯកឧត្តម **សោម សុវិជ័យ** និងលោក **ហួត បូរិន** មកបំភ្លឺចំពោះមុខ ក្រុមទី១នៃក្រុមប្រឹក្សាធម្មនុញ្ញ លើពាក្យបណ្តឹងរបស់លោក **ឌី ឆន្ទី**
- បានឃើញកំណត់ហេតុបំភ្លឺរបស់ឯកឧត្តម **សោម សុវិជ័យ** តំណាងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ចំពោះមុខក្រុមទី១នៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ភ្ជាប់ដោយ សារណាចំនួន ០១ ច្បាប់ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ និងឯកសារពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន ៤៨ នាក់ ដែលត្រូវបានប្តឹងថាជាជនជាតិបរទេស (រៀតណាម)
- បានឃើញកំណត់ហេតុនិងរបាយការណ៍ចុះស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

**គ្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍**  
**គ្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ**

- យល់ឃើញថា បណ្តឹងទាំងពីររបស់លោក **ឌី ឆន្ទី** ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង ជំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ យោងតាមមាត្រា ៦២ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងមាត្រា ២៦ ចំណុចទី៣ នៃច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃ ក្រុមប្រឹក្សាធម្មនុញ្ញ បណ្តឹងនេះធ្វើឡើងត្រឹមត្រូវតាមទម្រង់ច្បាប់ ដូច្នេះក្រុមប្រឹក្សាធម្មនុញ្ញអាច ទទួលយកមកពិនិត្យបាន
- យល់ឃើញថា នៅពេលឆ្លើយបំភ្លឺនៅចំពោះមុខក្រុមទី១នៃក្រុមប្រឹក្សាធម្មនុញ្ញ លោក **ឌី ឆន្ទី** បាន បញ្ជាក់ដូចខាងក្រោម ៖
  - លោកមិនមានអ្វីបន្ថែមលើពាក្យបណ្តឹងទេ។ លោកសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ចូលបណ្តឹង ទាំងពីរនេះចូលជាសំណុំរឿងតែមួយ។ *Handwritten signature*

- លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ជនជាតិបរទេសទាំងនោះបានប្តូរឈ្មោះមកជាឈ្មោះខ្មែរអស់ហើយ។ ពួកលោកប្តឹងមនុស្ស ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាមទារយកអំណះអំណាងជាឯកសារ។ សហការីរបស់លោកបានចុះដល់ផ្ទះរបស់ប្រជាពលរដ្ឋទាំងនោះ។ នៅចាក់អង្រែ បើមើលពីលើ គេនឹងឃើញពួកគេរស់នៅតាមមាត់ទន្លេ និងលើទូក។ លោកប្តឹងមនុស្ស មិនមែនប្តឹងលើឯកសារទេ។
  - លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលលោកប្តឹងសុទ្ធតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
  - លោកសំណូមពរឲ្យក្រុមប្រឹក្សាធម្មនុញ្ញស្រាវជ្រាវ និងពិនិត្យអត្តសញ្ញាណរបស់ជនទាំងនោះ។ បើពួកគេជាជនជាតិបរទេស សុំលុបឈ្មោះពួកគេចេញពីបញ្ជីបោះឆ្នោត ប៉ុន្តែបើពួកគេជាជនជាតិខ្មែរ សុំរក្សាទុកឈ្មោះរបស់ពួកគេក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។
- យល់ឃើញថា នៅចំពោះមុខក្រុមទី១នៃក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម **សោម សុវិជ័យ** តំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបំភ្លឺដូចខាងក្រោម ៖
- ដើមបណ្តឹងបានអះអាងថា អ្នកចុះឈ្មោះបោះឆ្នោតទាំងនោះ អាចជាជនជាតិវៀតណាម ព្រោះនិយាយខ្មែរមិនច្បាស់ ការស្លៀកពាក់ ការគោរពប្រពៃណីជាជនជាតិវៀតណាម និងតែងតែមានទំនាក់ទំនងជាមួយក្រុមជនជាតិវៀតណាម។ ប៉ុន្តែខ្លួនពុំមានឯកសារ ឬភស្តុតាងដែលមានតម្លៃគតិយុត្តណាមួយ ដើម្បីបញ្ជាក់ថាអ្នកចុះឈ្មោះបោះឆ្នោតទាំងនោះជាជនជាតិវៀតណាមទេ គឺគ្រាន់តែអះអាងថាជនទាំងនោះពុំមានព្រះរាជក្រឹត្យផ្តល់សញ្ជាតិ ដែលផ្ទុយនឹងមាត្រា ១៦ និងមាត្រា១៩ នៃច្បាប់ស្តីពីសញ្ជាតិ។
  - តាមការពិនិត្យនិងការស្រាវជ្រាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈឯកសាររបស់ក្រុមចុះឈ្មោះបោះឆ្នោតសង្កាត់ចាក់អង្រែក្រោម បញ្ជូនមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឃើញថាអ្នកចុះឈ្មោះបោះឆ្នោតទាំងនោះបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ហើយបានមកចុះឈ្មោះបោះឆ្នោតនៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ស្របតាមមាត្រា ៤៦ និងមាត្រា ៥១ ចំណុច ខ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
  - សំណូមពរសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្តីសម្រេចទាំងពីររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការ។
- យល់ឃើញថា លោក **ម៉ី ស្រី** ដែលបានប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ ១៣៨ និង លេខ ១៣៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការលុបឈ្មោះជនជាតិបរទេស (វៀតណាម) ពុំមានឯកសារ ឬ ភស្តុតាងជាលាយលក្ខណ៍អក្សរ ដែលអាចឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងពីរនេះបានឡើយ *ស្រី*

- យល់ឃើញថា តាមការចុះស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញប្រជាពលរដ្ឋដែលត្រូវលោក **ឌី ឌី ឌី** ប្តឹង សុទ្ធតែបានបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោតគ្រប់គ្រាន់តាមច្បាប់ បទបញ្ជា និង នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត
- យល់ឃើញថា សេចក្តីសម្រេចលេខ លេខ ១៣៨ និង លេខ ១៣៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានមូលដ្ឋានគតិយុត្តត្រឹមត្រូវ
- យល់ឃើញថា ការបញ្ជាក់អំពីធាតុពិតនៃអគ្គសញ្ញាណរបស់បុគ្គលណាម្នាក់ មិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ។

**សម្រេច**

**មាត្រា ១-** ទទួលពាក្យបណ្តឹងចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ របស់លោក **ឌី ឌី ឌី** តំណាងឲ្យលោក **ហ៊ុល សំឡែង** និង លោក **ធឿន យ៉ាងតូ** ភ្នាក់ងារគណបក្សសង្គ្រោះជាតិ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់ ។

**មាត្រា ២-** តម្កល់សេចក្តីសម្រេច លេខ ១៣៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ និងសេចក្តីសម្រេច លេខ ១៣៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការពេញទាំងមូល ។

**មាត្រា ៣-** សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាភ្នាក់ងារប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ត្រូវចុះផ្សាយក្នុងរាជកិច្ច ។ *[Signature]*

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧

**ក្រុមប្រឹក្សាធម្មនុញ្ញ**  
**ប្រធាន**  
*[Signature]*  
**អ៊ឹម ឈុនសិម**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ២១ អនក្រ.បក



**អនុក្រឹត្យ  
ស្តីពី**

**ការកាត់ដីទំហំ ១៤១៨,៤៩ ហិកតា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ  
ចេញពីដីកម្របព្រៃឈើឆ្នាំ ២០០២ និងចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុង ឬឌី  
វិនិយោគដំណាំដូងក្រុងកម្ពុជា និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្មជាតិសិទ្ធិ  
ជូនប្រជាពលរដ្ឋ និងម្ចាស់ដីណែនាំកម្មវិធីសាងសង់រោងចក្រ  
ប្រមូលផលសិទ្ធិកម្មសិទ្ធិលើក្បាលដី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង  
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែ  
សម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី  
ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ  
ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ  
ច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើ  
ច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យ  
ប្រើច្បាប់ស្តីពីព្រៃឈើ
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍  
និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ

- បានឃើញព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើត និងកំណត់តំបន់ការពារធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ៥៥ អនក្រ.បក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញអនុក្រឹត្យលេខ១៤៦ អនក្រ.បកចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានសេដ្ឋកិច្ច
- បានឃើញសារាចរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- យោងលិខិតលេខ ៦៥៣៨/០៣១ កសក.លស ចុះថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងលិខិតលេខ ០០៣/១៧ ល.ស និងលេខ ០០៤/១៧ ល.ស ចុះថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តព្រះសីហនុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

**ស ប្រែ ប**

**មាត្រា ១ :** កាត់ផ្ទៃដីទំហំ១៤១៨,៤៩ ហិកតា ក្នុងនោះ ១).ផ្ទៃដីទំហំ១៣៦១,៩៧ ហិកតា ចេញពីដីគម្របព្រៃឈើ ឆ្នាំ ២០០២ និង ២).ផ្ទៃដីទំហំ ៥៦,៥២ ហិកតា ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ម៉ុងប៊ូឌី វិនិយោគដំណាំដូងប្រេងកម្ពុជា និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជា កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ដាំដុះជាក់ស្តែងទំហំ ១២៤៨,៧៣២១ ហិកតា និង ទំហំ ១៦៩,៧៥៧៩ ហិកតា រក្សាទុកជាដីសាធារណៈ របស់រដ្ឋ នៅភូមិត្រពាំងតា ឃុំជើងគោ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

**មាត្រា ២ :** ប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា ១ ជូនគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋខេត្តព្រះសីហនុ ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ៨២ គ្រួសារ នៅភូមិត្រពាំងតា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

**មាត្រា ៣ :** ផ្តល់សិទ្ធិជាកម្មសិទ្ធិឯកជនលើក្បាលដីចំនួន ១១០ ក្បាលដី ជូនប្រជាពលរដ្ឋ ៨២ គ្រួសារ និងផ្តល់ សិទ្ធិជាកម្មសិទ្ធិលើដីសាធារណៈចំនួន ០១ ក្បាលដី នៅភូមិត្រពាំងតា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំពោះដីចំនួន ៣៧ ក្បាលដី ក្នុងនោះ ២១ ក្បាលដី ដែលមានទំហំធំជាង ១០ ហិកតា និង ១៦ ក្បាលដី ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ អនុញ្ញាតឱ្យធ្វើការចុះបញ្ជីតាមនីតិវិធីដាច់ដោយដុំជា ក្រោយជូនប្រជាពលរដ្ឋ។



**មាត្រា ៤ :** បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៥ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**


**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ផែនទីឧបសម្ព័ន្ធដី.....នៃអនុក្រឹត្យលេខ ២១ រសក.បក.....ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧  
 ស្ថិតនៅភូមិព្រៃព័ទ្ធកា ឃុំខៀវគោ ស្រុកព្រៃទន្លេ ខេត្តព្រះសីហនុ


(ក)



**គំនិតសំគាល់**  
 • ចំនុចនិយាមកាដីស្តីស៊ី  
 ▨ ប្រទេសដីស្តីស៊ី

**តារាងនិយាមកាដីចំនុចកាដីស្តីស៊ី**  
 វាស់វែងដោយឧបករណ៍ Garmin GP SM ap 62s  
 Projection UTM, Zone 48N, Datum WGS 84  
 ប្រភពទិន្នន័យ: ផែនទីគំរូ ២០០២

Point ID	EASTING	NORTHING
1	367982.831	1193552.290
2	367480.745	1193610.503
3	366950.107	1193665.397
4	366732.589	1193711.678
5	366771.989	1193738.035
6	366776.825	1193741.269
7	366779.063	1193742.767
8	366780.504	1193759.278
9	366756.801	1193808.018
10	366722.923	1193839.894
11	366696.925	1193901.156
12	366717.371	1193947.982
13	366695.803	1194005.170
14	366706.495	1194052.521
15	366797.507	1194007.589
16	366822.751	1194004.060
17	366830.703	1193969.191
18	366845.996	1193938.053
19	366929.521	1193852.563



ផែនទីប្រយោជន៍.....នៃអនុក្រឹត្យលេខ..... ២១ អនក្រ.បក..... ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧  
 ស្តីពីការកំណត់ព្រំដែន ឃុំបឹងគោ ឃុំកំពង់ចាម ខេត្តព្រះវិហារ  
 តាមវិធានការណ៍នៃចំណុចព្រំដែន (ទំព័រទី២/២)


(ក)

តារាងទិន្នន័យចំណុចព្រំដែន		
ឋានស្ថានីយ៍: ឃុំបឹងគោ		
ឋានស្ថានីយ៍: ឃុំកំពង់ចាម		
Projection UTM, Zone 48N, Datum WGS 84		
Point ID	EASTING	NORTHING
20	366984.216	1193325.052
21	367072.000	1193783.000
22	367107.000	1193781.000
23	367133.000	1193785.000
24	367230.000	1193774.000
25	367277.000	1193758.000
26	367326.000	1193727.000
27	367369.000	1193693.000
28	367398.170	1193638.195
29	367402.000	1193531.000
30	367411.000	1193625.000
31	367474.000	1193748.000
32	367575.000	1193730.000
33	367634.000	1193735.000
34	367640.995	1193736.679
35	367684.000	1193747.000
36	367703.117	1193746.555
37	367899.000	1193742.000
38	367997.938	1193725.010
39	368160.127	1193725.036
40	368177.376	1193726.598
41	368235.687	1193731.879
42	368257.811	1193731.637
43	368306.157	1193730.003
44	368345.621	1193727.681
45	368383.393	1193725.566
46	368420.081	1193725.540
47	368549.534	1193715.828
48	368630.096	1193709.896
49	368741.740	1193713.375
50	368753.050	1193714.413
51	368762.682	1193715.322
52	368768.857	1193715.907
53	368769.324	1193715.907
54	368772.729	1193715.534
55	368808.817	1193711.474
56	368858.510	1193699.521
57	368960.145	1193681.622
58	368990.290	1193677.047
59	369022.308	1193675.110
60	369055.313	1193673.113
61	369122.138	1193669.069
62	369175.816	1193668.608
63	369196.067	1193668.288
64	369226.716	1193667.681
65	369325.290	1193667.834
66	369416.037	1193654.104
67	369427.231	1193649.088
68	369465.126	1193632.113
69	369552.210	1193619.504
70	369593.640	1193598.284
71	369628.442	1193617.519
72	369656.464	1193648.908
73	369719.065	1193648.721
74	369768.809	1193508.016
75	369707.744	1193493.409
76	369704.945	1193455.008
77	369496.860	1193455.034
78	369429.721	1193455.042
79	369273.781	1193455.270
80	369199.284	1193456.579
81	369157.328	1193457.317
82	369062.278	1193458.868
83	368992.371	1193460.053
84	368926.649	1193461.167
85	368865.336	1193462.206
86	368804.725	1193463.233
87	368778.607	1193463.676
88	368759.829	1193463.994
89	368762.449	1193464.120
90	368563.917	1193481.794
91	368550.031	1193483.098

តារាងទិន្នន័យចំណុចព្រំដែន		
ឋានស្ថានីយ៍: ឃុំបឹងគោ		
ឋានស្ថានីយ៍: ឃុំកំពង់ចាម		
Projection UTM, Zone 48N, Datum WGS 84		
Point ID	EASTING	NORTHING
92	368495.714	1193488.188
93	368403.347	1193499.010
94	368352.423	1193505.773
95	368170.252	1193528.701



ផែនទីទ្រទ្រង់ស្រុក.....នៃអង្គការស្រុក.....ចុះថ្ងៃទី ១៣ ខែ ក.វ. ឆ្នាំ ២០១៧  
 ស្ថិតនៅភូមិស្រែព្រាង ឃុំស្រែព្រាង ស្រុកស្រែព្រាង ខេត្តព្រះសីហនុ



**តារាងទិន្នន័យចំណុចវិទ្យាសាស្ត្រ**

ធានាចំនុចដោយប្រព័ន្ធគ្រប់គ្រង ៖ Garmin GPS Map 62s

Projection UTM, Zone 48N, Datum WGS 84

ប្រភពទិន្នន័យ: ផែនទីគំរូបច្រក្រុង០០២

Point ID	EASTING	NORTHING
1	369589.999	1190745.245
2	369589.290	1190709.813
3	369588.000	1190710.000
4	369312.000	1190750.000
5	369321.000	1190778.000
6	369311.000	1190783.000
7	369316.776	1190806.102
8	369319.179	1190815.716
9	369329.428	1190856.710
10	369339.987	1190857.715
11	369459.458	1190869.092
12	369576.139	1190878.990
13	369586.114	1190879.836
14	369586.766	1190862.767
15	369587.056	1190855.171
16	369587.088	1190854.315
17	369589.869	1190780.626
18	369589.999	1190745.245
19	369732.589	1193711.678

(ទម្រង់ទិន្នន័យស្រុកស្រែព្រាងស្រុកស្រែព្រាងខេត្តព្រះសីហនុ)











ផែនទីឧបសម្ព័ន្ធនៃ.....នៃអនុក្រឹត្យលេខ..... ២១ រោងកិ.ន.ស.ស. ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

ស្ថិតនៅភូមិស្រែកំបោស ឃុំខ្សែគោ ក្រុងស្រែសម្រែក ខេត្តព្រះសីហនុ  
ពាក់ព័ន្ធជាមតិរបស់ក្រុមប្រឹក្សាភិបាល (ទំព័រទី១/៨)

(១)

Table with 3 columns: Point ID, EASTING, NORTHING. Contains 95 rows of coordinate data for a specific area.

Table with 3 columns: Point ID, EASTING, NORTHING. Contains 95 rows of coordinate data for a specific area.

Table with 3 columns: Point ID, EASTING, NORTHING. Contains 95 rows of coordinate data for a specific area.





A

ផែនទីឧបសម្ព័ន្ធនៃទឹកដីកម្ពុជា.....នៃអង្គការយូណេស្កូ.....មេត្រីយ៉ាមកា ១១២០១៧

ស្ថិតនៅភូមិស្រែកំពង់ ឃុំទឹកដី ក្រុងស្រែកំពង់ ខេត្តស្រះសីហនុ ពាក់ព័ន្ធជាមួយការចែកចំណែកដីស្រែ ( ទំព័រទី៧/៨ )

(១)

Table with 4 columns: Point ID, EASTING, NORTHING, and data rows for UTM Zone 48N Datum WGS 84.

Table with 4 columns: Point ID, EASTING, NORTHING, and data rows for UTM Zone 48N Datum WGS 84.

Table with 4 columns: Point ID, EASTING, NORTHING, and data rows for UTM Zone 48N Datum WGS 84.



ផែនទីឧបសម្ព័ន្ធនៃអង្គការស្រុកលេខ ៤១ ៣៧០ ៧ ៧ មុខផ្ទៃ ១៣ ខេត្ត ស្ទឹងត្រែង ២០១៧

ស្ថិតនៅភូមិស្រែព្រៃ ឃុំជើងគោ ស្រុកស្រែចម្រុះ ខេត្តស្ទឹងត្រែង

ពាក់ព័ន្ធនឹងការប្រើប្រាស់ដី (ទំព័រ ៨/៨)

(១)

ការប្រើប្រាស់ដីឧបសម្ព័ន្ធនៃអង្គការស្រុក		
ទិន្នន័យឧបសម្ព័ន្ធនៃ Garmin GPSMap 62s		
Projection UTM, Zone 48N, Datum WGS 84		
Point ID	EASTING	NORTHING
1316	362924.527	1193456.910
1317	362921.179	1193453.003
1318	362918.395	1193448.676
1319	362916.228	1193444.010
1320	362914.717	1193439.092
1321	362913.892	1193434.013
1322	362913.768	1193428.870
1323	362914.346	1193423.757
1324	362915.617	1193418.771
1325	362917.557	1193414.006
1326	362920.128	1193409.549
1327	362923.284	1193405.486
1328	362926.964	1193401.891
1329	362931.101	1193398.831
1330	362935.617	1193396.365
1331	362940.426	1193394.538
1332	363077.740	1193352.879
1333	363161.857	1193326.892
1334	363245.001	1193317.010
1335	363377.002	1193278.009
1336	363405.003	1193240.009
1337	363419.683	1193237.912
1338	363493.193	1193227.410
1339	363503.004	1193226.009
1340	363614.005	1193165.008
1341	363637.005	1193067.006
1342	363634.005	1193044.007
1343	363616.005	1193011.006
1344	363573.004	1192988.006
1345	363564.004	1192960.005
1346	363560.004	1192893.005
1347	363597.004	1192835.004
1348	363604.005	1192810.004
1349	363611.005	1192741.003
1350	363626.005	1192683.002
1351	363632.005	1192606.001
1352	363637.297	1192552.638
1353	363644.005	1192485.000
1354	363644.004	1192406.999
1355	363641.005	1192334.998
1356	363637.596	1192301.132
1357	361553.115	1192244.079
1358	361540.159	1192243.725
1359	361540.365	1192248.100
1360	361568.350	1192845.027
1361	361583.674	1193373.695
1362	361589.363	1193380.317
1363	361852.581	1193686.685
1364	362151.609	1193995.996
1365	362610.477	1194542.048
1366	362611.369	1194541.605
1367	362611.416	1194541.706
1368	362611.462	1194541.874
1369	362611.477	1194542.048
1370	362611.462	1194542.222
1371	362611.416	1194542.390
1372	362611.343	1194542.548
1373	362611.243	1194542.697
1374	362611.120	1194542.817
1375	362610.977	1194542.944
1376	362610.819	1194542.988
1377	362610.812	1194542.990
1378	362622.371	1194556.086
1379	362647.278	1194583.192
1380	362755.314	1194578.859
1381	363055.488	1194566.811





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ**  
លេខ: ២២ អនក្រ.បក

**អនុក្រឹត្យ  
ស្តីពី**

**ការកែសម្រួលហត្ថកថា ហត្ថកថា ហត្ថកថា ហត្ថកថា  
នៃអនុក្រឹត្យលេខ ២១អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៧  
និង ហត្ថកថា ្នី នៃអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០០៩  
ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល**

\*\*\*

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រម លេខ នស/រកម/១១១៦/០១៤ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០០៣ស្តីពីការទទួលស្គាល់គុណភាពអប់រំខ្ពស់សិក្សា
- បានឃើញអនុក្រឹត្យលេខ៦៧អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៩២ ស្តីពីការបង្កើត និងការគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សានិងសិក្សាឯកទេស
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខណៈវិនិច្ឆ័យនៃការបង្កើតសាកលវិទ្យាល័យ
- បានឃើញអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០៧ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល

- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការកែសម្រួលមាត្រា ៦ នៃអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ៥៧.-**

មាត្រា៥ មាត្រា៧ មាត្រា១២ មាត្រា១៧ នៃអនុក្រឹត្យលេខ ២១អនក្រ.បក ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងមាត្រា៦ថ្មីនៃអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការកែសម្រួលមាត្រា៦ នៃអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលត្រូវបានធ្វើការកែសម្រួលដូចតទៅ៖

**មាត្រា ៥ ថ្មី.-**

ចំនួននិស្សិតដែលត្រូវជ្រើសរើសចូលរៀនតាមមុខជំនាញ ព្រមទាំងសូចនាករអនុវត្តសម្រាប់លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យ ដែលចែងក្នុងមាត្រា៣ នៃអនុក្រឹត្យលេខ ២១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ការបែងចែកតួតាសម្រាប់ការប្រឡងជ្រើសរើសចូលរៀនថ្នាក់ជាតិក្នុងវិស័យសុខាភិបាលត្រូវអនុវត្តត្រឹមឆ្នាំសិក្សា២០១៨-២០១៩។

**មាត្រា ៦ ថ្មី.-**

ការចូលរៀន និងការប្រឡងបញ្ចប់ការសិក្សានៅគ្រប់កម្រិត និងគ្រប់ជំនាញ ក្នុងវិស័យសុខាភិបាល ត្រូវមានការប្រឡងថ្នាក់ជាតិ។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទើបអាចប្រឡងចូលរៀនថ្នាក់ឆ្នាំទី១សម្រាប់កម្រិតមធ្យម និងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតខត្តម។ ចំពោះកម្រិត និងជំនាញសុខាភិបាលផ្សេងទៀតត្រូវគោរពតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។ ការប្រឡងថ្នាក់ជាតិដើម្បីទទួលស្គាល់គុណវុឌ្ឍិអ្នកបញ្ចប់ការសិក្សាគ្រប់កម្រិត គ្រប់ជំនាញ ត្រូវធ្វើឡើងបន្ទាប់ពីការប្រឡងបញ្ចប់ការសិក្សាដោយជោគជ័យពីគ្រឹះស្ថានបណ្តុះបណ្តាល។

**មាត្រា ៧ ថ្មី.-**

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ ត្រូវតែងតាំងឡើងដោយរាជរដ្ឋាភិបាល ដែលមានសមាសភាពដូចខាងក្រោម៖



- តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន
- រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារបណ្តុះបណ្តាល អនុប្រធាន
- រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកឧត្តមសិក្សា អនុប្រធាន
- អគ្គលេខាធិការនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សមាជិក
- សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឬនាយកគ្រឹះស្ថានសិក្សាសាមី សមាជិក
- តំណាងគណៈវិជ្ជាជីវៈពាក់ព័ន្ធ សមាជិក
- ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា សមាជិក
- ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាជិក

គណៈកម្មាធិការប្រឡងថ្នាក់ជាតិនេះមានលេខាធិការដ្ឋានមួយ ជាជំនួយការដែលមានសមត្ថភាពមកពីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិប្រើប្រាស់ថវិកា បានពីការបង់ថ្លៃរបស់បេក្ខជនសម្រាប់រៀបចំការប្រឡងថ្នាក់ជាតិតាមរយៈច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាល។

**មាត្រា ១២ ថ្មី.-**

លក្ខខណ្ឌ និងលក្ខណវិនិច្ឆ័យស្តីពីគន្លង និងកម្រិតមុខជំនាញនៃការបណ្តុះបណ្តាល និងលក្ខខណ្ឌ និងស្តង់ដារអប្បបរមាសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

**មាត្រា ១៧ ថ្មី.-**

ចំពោះកម្មវិធីសិក្សាជាតិដែលបានដាក់ឱ្យប្រើប្រាស់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក ត្រូវរក្សាទុកអនុវត្តដដែល ហើយក្នុងករណីមានការកែសម្រួលត្រូវចេញដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ដោយឡែកកម្មវិធីសិក្សាជាតិថ្មីគ្រប់កម្រិត និងគ្រប់ជំនាញ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ផ្អាកជាបណ្តោះអាសន្នចំពោះការបើកគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលថ្មី ឬសាខាថ្មី រហូតមានការសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាល។

**មាត្រា ៧.-**

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



**ហេតុការណ៍**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលទាំងអស់ ត្រូវអនុវត្តតាមអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**បានយកសេចក្តីគោរពជម្រាបជូន**

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា  
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**ហង់ ជួន ណារ៉ុន**

**ស៊ឹម ស៊ិនហេង**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤១ នស/គ/ ៧៧



**អនុក្រឹត្យ  
ស្តីពី**

**ការកម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១** : កម្លើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ម៉ុង ម៉ុនដារ៉ា** អគ្គលេខ ០៣៦៣៦
- ២- វរសេនីយ៍ទោ **ឌី ចិន្ដា** អគ្គលេខ ១៦២៦៩ ។

**មាត្រា ២** : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដុចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤ លេខបណ្ណ: ១៧



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់ម៉ឺន និង សង្គ្រោះជនពិការដោយសារម៉ឺន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៦៥ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ស្តីពីវិសោធនកម្មមាត្រា ៤, ១០ និង ១៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/ ១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់ម៉ឺន និង សង្គ្រោះជនពិការ ដោយសារម៉ឺន
- យោងតាមសំណើរបស់អនុប្រធានទី ១ អាជ្ញាធរម៉ឺន

**សម្រេច**

**មាត្រា ១:** តែងតាំងមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់ម៉ឺន និង សង្គ្រោះជនពិការ ដោយសារម៉ឺន ដូចខាងក្រោម៖

១. លោក **ហែ សុខាណា** ជាទីប្រឹក្សាអាជ្ញាធរម៉ឺន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
២. លោក **រៀង សុផាណា** ជាទីប្រឹក្សាអាជ្ញាធរម៉ឺន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៣. លោកស្រី **សាយ សុគន្ធា** ជាទីប្រឹក្សាអាជ្ញាធរម៉ឺន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៤. កញ្ញា **យុន សុមិន្ទា** ជាទីប្រឹក្សាអាជ្ញាធរម៉ឺន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៥. កញ្ញា **ស្រេង សោភា** ជាទីប្រឹក្សាអាជ្ញាធរម៉ឺន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន



- ៦. លោក សេង ឆេង ជាទីប្រឹក្សាអាជ្ញាធរមិនមានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ៧. លោក ឡុង គឹមសាន្ត ជាទីប្រឹក្សាអាជ្ញាធរមិនមានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ៨. លោក លី វណ្ណៈ ជាទីប្រឹក្សាអាជ្ញាធរមិនមានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន ។

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរមិន និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការ រាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ១៤៣ រ.ជ.ត.បក

**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារន័ណ្ណ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.** បំពាក់ មេដាយមុនីសារន័ណ្ណ តាមលំដាប់ថ្នាក់ ជូនសប្បុរសជន នៃអង្គការមូលនិធិកុមារកម្ពុជា ចំនួន៧រូប ដែលបានចូលរួមជួយកសាងអគារសិក្សាថ្មី មានកម្ពស់០៥ជាន់ ស្មើនឹង៣២បន្ទប់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម ៖

**ក-មេដាយមុនីសារន័ណ្ណ ថ្នាក់ ធិបតី**

- ១-លោក Robert Cripps ម្ចាស់ជំនួយ
- ២-លោកស្រី Amy Tenent ម្ចាស់ជំនួយ
- ៣-លោក Fraser Cameron ម្ចាស់ជំនួយ
- ៤-លោក Tom Cripps ម្ចាស់ជំនួយ

**ខ-មេដាយមុនីសារន័ណ្ណ ថ្នាក់ សេនា**

- ១-លោក Bob Alexander ប្រធានការិយាល័យប្រតិបត្តិអន្តរជាតិ
- ២-លោក Alan Lemon ប្រធានគ្រប់គ្រងផ្នែកច្បាប់ និងអនុលោមច្បាប់

**គ-មេដាយមុនីសារន័ណ្ណ ថ្នាក់ អស្សុជ្ជិ**

- លោកស្រី Tracy France ប្រធានផ្នែកអប់រំ និងភាពជាអ្នកដឹកនាំ

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤៤ អនក្រ.ត្រ ១៧



**អនុក្រឹត្យ  
ស្តីពី**

**ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១** : តម្លើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ឃួន ជាំរ៉ា** អគ្គលេខ ០៩៣៤២
- ២- វរសេនីយ៍ទោ **ជា គឹមស៊ី** អគ្គលេខ ២០៤៤១
- ៣- វរសេនីយ៍ទោ **ម៉ែន វិធា** អគ្គលេខ ៣៧៣៨៦
- ៤- វរសេនីយ៍ទោ **ប៉ាន់ សុម៉ាសី** អគ្គលេខ ២០៤៥១
- ៥- វរសេនីយ៍ទោ **នង ម៉ីនវិធា** អគ្គលេខ ៥៨០៤៨

- ៦- វេសនីយ៍ទោ **សិទ ស៊ឹម** អគ្គលេខ ០៥៨៦២
- ៧- វេសនីយ៍ទោ **ត្រាំ ធី** អគ្គលេខ ២០៤៣០
- ៨- វេសនីយ៍ទោ **ទូន គាល់** អគ្គលេខ ៦៣៦៦៥ ។

**មាត្រា ២** : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រឹត្យសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤៥ អនក្រ.បក



**អនុក្រឹត្យ  
ស្តីពី**

**ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាន់ខ្ពស់ ចំនួន ០២ រូប នៃបណ្ឌិត្យសភានគរបាលកម្ពុជាក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

- ១- លោកឧត្តមសេនីយ៍ត្រី **ជួន ស៊ីនួន** អត្តលេខ ២០៤៣៧ ពីគ្រួសារនគរបាលជាតិកម្រិតមធ្យម ថ្នាក់លេខ១ ទៅជាគ្រួសារនគរបាលជាតិកម្រិតឧត្តមថ្នាក់លេខ១ មានឋានៈស្មើអត្តនាយករង ។
- ៣- លោកស្រីវរសេនីយ៍ឯក **សុខ សុធារិ** អត្តលេខ ២៧៧៥៥ ពីគ្រួសារនគរបាលជាតិកម្រិតមធ្យម ថ្នាក់លេខ២ ទៅជាគ្រួសារនគរបាលជាតិកម្រិតមធ្យមថ្នាក់លេខ១ មានឋានៈស្មើប្រធាននាយកដ្ឋាន ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**                      **ជាតិ សាសនា ព្រះមហាក្សត្រ**  
**លេខ: ១៤ ខ័ អនក្រ.បក បក ៧៧**                      **១៧**

**អនុក្រឹត្យ**  
**ស្តីពី**

**ការតម្លើងថវិកាស្តីពី និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងមន្ត្រីស្តីពី និងថ្នាក់ តាមវេនប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់ក្រុង រដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ដូចមានរាយនាមខាងក្រោម ៖

១- លោក <b>ស៊ី គឹមសែ</b>	ពីរមន្ត្រី ថ្នាក់លេខ ៣	មកវមន្ត្រី ថ្នាក់លេខ ២
២- លោក <b>អេន ម៉ៅ</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវមន្ត្រី ថ្នាក់លេខ ៣
៣- លោក <b>ខួន អននា</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវមន្ត្រី ថ្នាក់លេខ ៣
៤- លោក <b>ជូ ប៊ុណ្ណារិទ្ធ</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវមន្ត្រី ថ្នាក់លេខ ៣
៥- លោក <b>ប៊ិន ពេជ្រ</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវមន្ត្រី ថ្នាក់លេខ ៣
៦- លោកស្រី <b>យឹម ពិសិដ្ឋ</b>	ពីរមន្ត្រី ថ្នាក់លេខ ៤	មកវមន្ត្រី ថ្នាក់លេខ ៣
៧- លោក <b>ជួន គោវិទ្យ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកវមន្ត្រី ថ្នាក់លេខ ១
៨- លោក <b>ស៊ី សុផល</b>	ពីរមន្ត្រី ថ្នាក់លេខ ១	មកវមន្ត្រី ថ្នាក់លេខ ៤
៩- លោកស្រី <b>ណែម សុខដានីស</b>	ពីរមន្ត្រី ថ្នាក់លេខ ១	មកវមន្ត្រី ថ្នាក់លេខ ៤
១០- លោកស្រី <b>ណែម សុខដានីន</b>	ពីរមន្ត្រី ថ្នាក់លេខ ១	មកវមន្ត្រី ថ្នាក់លេខ ៤
១១- លោក <b>ឡាច អន</b>	ពីរមន្ត្រី ថ្នាក់លេខ ១	មកវមន្ត្រី ថ្នាក់លេខ ៤
១២- លោក <b>ភីក ពិនណារិទ្ធ</b>	ពីរមន្ត្រី ថ្នាក់លេខ ១	មកវមន្ត្រី ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

៩



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤៧៧ អនក្រ.បក



**អនុក្រឹត្យ  
ស្តីពី**

**ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

- មាត្រា ១ :** ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវេសនីយ៉ងក **ហេង សុផល** អគ្គលេខ ០៥២៩២ ពីនាយនគរបាល នៃក្រុមប្រឹក្សានីតិម្ម ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៨ អនក្រ.ត



**អនុក្រឹត្យ  
ស្តីពី**

**ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១ .-** ដាក់លោក **ឌី គុសល** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យចូលនិវត្តន៍មុនកាលកំណត់តាមការស្នើសុំ ចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦ តទៅ ដោយមូលហេតុសុខភាព។
- មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច មានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤ អនក្រ.តត



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងសមាសភាព**

**ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិអតីតយុទ្ធជន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១០៥ / ០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៨១៥ / ៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈ គតិយុត្ត នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៧១០ / ៥៩៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ស្តីពីរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

**សម្រេច**

**មាត្រា ១.-**

ត្រូវបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន ដូចមានរាយនាមខាងក្រោម៖

១- ឯកឧត្តម	<b>សំហេង បុរស</b>	តំណាងក្រសួង ស.អ.យ	ប្រធាន
២- ឯកឧត្តម	<b>ខៀវ ច័ន្ទម៉ឺនធឿន</b>	តំណាងក្រសួងមុខងារសាធារណៈ	សមាជិក
៣- លោក	<b>សេដ្ឋា វឌ្ឍនា</b>	តំណាងទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤- ឧត្តមសេនីយ៍ទោ	<b>សោម រតនា</b>	តំណាងក្រសួងការពារជាតិ	សមាជិក
៥- ឧត្តមសេនីយ៍ត្រី	<b>ហុក ថាវណ្ណ</b>	តំណាងក្រសួងមហាផ្ទៃ	សមាជិក
៦- លោកវេជ្ជបណ្ឌិត	<b>ម៉ី សំបូរ</b>	តំណាងក្រសួងសុខាភិបាល	សមាជិក
៧- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ			សមាជិក
៨- លោក	<b>ឡើង វិធីរ័ត្ន</b>	នាយកបេឡាជាតិអតីតយុទ្ធជន	សមាជិក
៩- លោក	<b>ឡឹម ឌីម៉ង់</b>	តំណាងបុគ្គលិកនៃបេឡាជាតិអតីតយុទ្ធជន	សមាជិក

**មាត្រា ២.-**

រាល់បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិករដ្ឋបាលចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធភាពតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល ៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤០ អនក្រ.តត



**អនុក្រឹត្យ**  
**ស្តីពី**

**ការផ្ទេរមញ្ញលទេវក្ខន្ធវានន្តរស័ក្តិក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ**

**រាជរដ្ឋាភិបាលកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ។
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.-**

ផ្ទេរមញ្ញល និងតម្លើងឋានន្តរស័ក្តិជាករណីពិសេសដល់មន្ត្រីរាជការ ចំនួន ០៦ នាក់ ពីឋានន្តរស័ក្តិ លេខាធិការ រដ្ឋបាល មកក្នុងឋានន្តរស័ក្តិ ក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ ៖

- ១. លោក **ច័ន្ទ សាគុណ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រមការ ថ្នាក់លេខ ៣
- ២. លោក **នាយ វាសនា** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រមការ ថ្នាក់លេខ ៣
- ៣. លោក **ជា ហើរ** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រមការ ថ្នាក់លេខ ៣
- ៤. លោកស្រី **នេម ស៊ីនួន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រមការ ថ្នាក់លេខ ៣
- ៥. លោក **ឯក រិទ្ធី** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រមការ ថ្នាក់លេខ ៣
- ៦. លោក **ហម ហឿន** ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកក្រមការ ថ្នាក់លេខ ៣ ។



**មាត្រា ២.-**

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយ នឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

**មាត្រា ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤ ១១ ២០១៧ បក.តត



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិរាយនគរាណជាន់ខ្ពស់**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៥០១ / ១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

- មាត្រា ១** ÷ តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូនលោកវរសេនីយ៍ទោ **ឌីម សុភត្ត** អគ្គលេខ ០៥៣២៧ ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** ÷ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសម្តីខ្លួនត្រូវអនុវត្តតាមអនុក្រឹត្យនេះចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- ឧទ្ធកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដុចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ១៤៥ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**ស ម្រេ ច**

**មាត្រា ១ :** តម្កើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន០៩រូប ដូចមានរាយនាមខាងក្រោម៖

- ១-លោកវរសេនីយ៍ទោ **ទុត ចាន់ថារិទ្ធ** អត្តលេខ ០៣៧៧៧
- ២-លោកវរសេនីយ៍ទោ **លាង ឌីពិលី** អត្តលេខ ០៤៩៤៧
- ៣-លោកវរសេនីយ៍ទោ **ទ័ន្ទ ឧទុន** អត្តលេខ ០៧៣០៣
- ៤-លោកវរសេនីយ៍ទោ **ឌី សំណាង** អត្តលេខ ០៨៨៩៩
- ៥-លោកវរសេនីយ៍ទោ **ស៊ី សំខាន់** អត្តលេខ ១៦២៩៧
- ៦-លោកវរសេនីយ៍ទោ **ឃុន សេងកៀន** អត្តលេខ ៣១៧៥០
- ៧-លោកវរសេនីយ៍ទោ **ថា ជារ៉ា** អត្តលេខ ៣៤១១២
- ៨-លោកវរសេនីយ៍ទោ **ជិន សារិន** អត្តលេខ ៣៤២៦០
- ៩-លោកវរសេនីយ៍ទោ **ឆ្លើម បូរិម** អត្តលេខ ៧៣៥៥៥ ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា  
លេខ: ១២៤ អ.ក្រ.ប

ជានិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច  
ស្តីពី**

**ការបង្កើតគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២៩៦/៣៦ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើដោយច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាននិងសង្គម
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា

**សង្ខេប**

**ប្រការ១..**

ត្រូវបានបង្កើតគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម ដែលមានសមាសភាពដូចខាងក្រោម៖

- ឯកឧត្តម **សូ ខនឫទ្ធិគុណ** អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ប្រធាន
- ឯកឧត្តម **រឹង សណ្តាប់** អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
- ឯកឧត្តម **ហេង ណារ៉េត** អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សមាជិកអចិន្ត្រៃយ៍នៃក្រសួងបរិស្ថាន
- ឯកឧត្តម **ទិន ពន្លក** អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន សមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
- ឯកឧត្តម **ជ្រិន សុខា** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ សមាជិកនៃក្រសួងបរិស្ថាន
- ឯកឧត្តម **ជា សំអាង** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន សមាជិក
- ឯកឧត្តម **ខៀវ បូរិន** អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន សមាជិក
- លោកជំទាវ **ឆិន លីណា** អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន សមាជិក
- ឯកឧត្តម **ឈរ រតនៈ** អគ្គាធិការ នៃអគ្គាធិការដ្ឋាននៃក្រសួងបរិស្ថាន សមាជិក
- លោក **ប៊ុន បុណ្ណារិទ្ធ** អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- លោក **ជុំ សុខជា** ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន សមាជិក
- លោក **ហ៊ឺ ម៉ារ៉ា** ប្រធាននាយកដ្ឋានផែនការនិងថវិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន សមាជិក
- លោក **ជាញ៉ូ សេរី** ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លេខាធិការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន

**ប្រការ២..**

គណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម មានតួនាទី និងភារកិច្ចដូចមានចែងនៅក្នុងអនុក្រឹត្យ លេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាននិងសង្គម។

**ប្រការ៣..**

រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៤..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ ១១០.....សហវ.រ.បក

**ប្រកាស**

**ស្តីពី**

**ការកែសម្រួលក្របករណ៍គ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យា**  
**គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ**



**ទេសរដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៧/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ



- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការបង្កើតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣.អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២៤.អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានឃើញប្រកាសលេខ ៦៤៩ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៣៤៧ សហវ.ប្រក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

**សម្រេច**

**ប្រការ ១.-**

កែសម្រួលសមាសភាព “ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ។ ក្រុមការងារនេះមានភារកិច្ចក្នុងការគ្រប់គ្រង, ធានា និង ជំរុញវឌ្ឍនភាព និង ធ្វើសេចក្តីសម្រេចចិត្តលើការងារពាក់ព័ន្ធនឹងដំណើរការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី២ ។

**ប្រការ ២.-**

ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រសិទ្ធនាមថាជា “ប្រព័ន្ធអេហ្វឺរីមេនាយអេស” និងមាននិមិត្តសញ្ញាដូចមាននៅក្នុងឧបសម្ព័ន្ធរបស់ប្រកាសនេះ ។

**ប្រការ ៣.-**

ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានសមាសភាពដូចខាងក្រោម៖

- ១. ឯកឧត្តម **ហ៊ាន សាហ៊ុម** រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធាន
- ២. ឯកឧត្តម **ស័ង ស័ងវ៉ា** អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អនុប្រធាន
- ៣. ឯកឧត្តម **ហាស សុខសេនសាន** អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អនុប្រធាន
- ៤. ឯកឧត្តម **វង្ស ម៉ុនស៊ីន្តាបុន** អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ អនុប្រធាន



*(Handwritten mark)*

*(Handwritten mark)*

៥. ឯកឧត្តម ញឹម ខេមរា	អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា	អនុប្រធាន
៦. លោក មន្ត ប្រាថ្នា	ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន	អនុប្រធានប្រចាំការ
៧. ឯកឧត្តម ឈឹម សារ៉េត	អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ	សមាជិក
៨. ឯកឧត្តម សេង ត្រេងច	អគ្គនាយករង នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ	សមាជិក
៩. ឯកឧត្តម ម៉ីញា ធានសុវណ្ណារាជិន្យាសីលា	អគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ	សមាជិក
១០. លោក ឈួន សិរីធី	អគ្គនាយករង នៃអគ្គ.សហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល	សមាជិក
១១. លោក ឌី សុវណ្ណ	អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ	សមាជិក
១២. លោក គង់ ច័ន្ទ្រៈ	អគ្គាធិការរង នៃអគ្គាធិការដ្ឋាន	សមាជិក
១៣. លោក ឯក ចន្ថា	ប្រធាននាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
១៤. លោក ពៅ វិជ្ជជ័យសិទ្ធិ	ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៥. លោក មិត ចំនួនមិត្ត	ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង	សមាជិក
១៦. លោក មុន សុម៉េង	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានថវិកា	សមាជិក
១៧. លោក ជា ចន្ទ្រារត្ន	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ	សមាជិក
១៨. លោក រស់ សីហា	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានថវិកា	សមាជិក
១៩. លោក គាន់ ឡូ	អនុប្រធាននាយកដ្ឋាន នៃអគ្គ.ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ	សមាជិក
២០. លោក ផាន់ ចាន់នា	អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង	សមាជិក
២១. លោក ហិរាន ចាន់នា	អនុប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
២២. លោកស្រី ដឹង សារ៉ូ	ប្រធានការិយាល័យនៃអគ្គ.សហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល	សមាជិក
២៣. លោក យង់ ស៊ី	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានថវិកា	សមាជិក
២៤. លោក សេង ចំរើន	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានថវិកា	សមាជិក
២៥. លោក តែ យុវត្ត	ប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ	សមាជិក
២៦. លោក សាយ អិរាន	ប្រធានការិយាល័យ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
២៧. លោក ចាន់ កាម៉ូល	ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន	សមាជិក
២៨. លោក ម៉ឺ យុត្តារ៉ូ	មន្ត្រីនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង	សមាជិក
២៩. លោក ឡៅ ច សុខតិរេម្យ	មន្ត្រីជំនាញជាន់ខ្ពស់ អ.គ.ហ.	សមាជិក
៣០. លោកស្រី សុគន្ធ ចរិយា	មន្ត្រីជំនាញជាន់ខ្ពស់ អ.គ.ហ.	សមាជិក
៣១. លោក ធី ដានុដ	មន្ត្រីនៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
៣២. លោក ជា សុខហ្វុន	ជំនួយការរដ្ឋលេខាធិការប្រធានក្រុមការងារគ្រប់គ្រងគម្រោង	សមាជិក

ប្រការ ៤.-

ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាក្រុមការងារស្នូលសម្រេចរួមទាំងដល់សកម្មភាពការងារ



Handwritten signature or mark.

គ្រប់គ្រង និង អនុវត្តគម្រោងទាំងមូលប្រចាំថ្ងៃ ។ គួរតែ និង ភារកិច្ចរបស់លេខាធិការដ្ឋាននេះនឹងត្រូវមានចែងនៅក្នុងប្រកាស ដោយឡែកមួយ ។ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ មានភារកិច្ចតម្លៃក្នុងការ ធានាឱ្យបាននូវនិរន្តរភាព ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល ដែលក្នុង នោះរួមមាន ៖

- ជំរុញឱ្យសម្រេចបាននូវលក្ខខណ្ឌគ្រឹះនានា ក្នុងការទ្រទ្រង់ដល់ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រកបដោយប្រសិទ្ធភាព
- ទ្រទ្រង់ និង សម្របសម្រួលដល់ការរៀបចំតម្រង់ទិសនីតិវិធីអនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់កម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- រៀបចំបទដ្ឋានគតិយុត្តិធម៌ ដែលជាប់ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ដើរតួជាគ្រូបង្ហាត់បង្រៀនក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ និង សម្របសម្រួលជាមួយអ្នក ពាក់ព័ន្ធនានា ក្នុងការពង្រឹងការចូលរួមប្រកបដោយបុរេសកម្មដល់ដំណើរការអនុវត្តគម្រោងព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
- ពង្រឹងភាពជាម្ចាស់របស់ប្រព័ន្ធនៅតាមក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធតាមរយៈការអនុវត្តតាមយុទ្ធសាស្ត្រ គ្រប់គ្រងការផ្លាស់ប្តូរ និង ផែនការប្រាស្រ័យទាក់ទង និង យន្តការធានាគុណភាពនៃការអនុវត្តគម្រោង
- ធានាភាពត្រឹមត្រូវ, ភាពប្រកួតប្រជែង និង ប្រសិទ្ធភាព នៃការដេញថ្លៃនានាសម្រាប់ការទ្រទ្រង់ដល់ការរៀបចំ, កសាង និង ដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ធ្វើការសម្របសម្រួលជាមួយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ក្នុងការធានាឱ្យមានមូលនិធិគ្រប់គ្រាន់ទ្រទ្រង់ដល់ដំណើរការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ
- ធានាឱ្យបាននូវកម្មវិធីបណ្តុះបណ្តាលចាំបាច់នានា ក្នុងការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយចីរភាព
- សហការជាមួយគ្រប់អ្នកពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍនានាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអនុវត្តគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ផ្តល់នូវធនធានមនុស្សគ្រប់គ្រាន់ជូន លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដើម្បីអភិវឌ្ឍ និង ទ្រទ្រង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យដំណើរការបាន ប្រកបដោយប្រសិទ្ធភាព និង មាននវានុវត្តភាព ។

**ប្រការ ៥.-**

សមាជិក ដែលជាមន្ត្រីរាជការនៅក្នុងក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងត្រូវទទួលបានការលើកទឹកចិត្តនានា រួមមាន៖

- ការលើកទឹកចិត្តផ្នែកលាភការពីមូលនិធិប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមអត្រាមធ្យមមានបំណាច់នៅ ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ គិតចាប់ពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១៧ តទៅ



*(Handwritten signature)*

- ការលើកទឹកចិត្តក្នុងការផ្តល់មុខងារសមស្របនៅពេលត្រូវទៅអង្គភាពដើមវិញ ។

**ប្រការ ៦.-**

អនុប្រធានក្រុមការងារ ដូចមានចែងក្នុងប្រការ ៣ តាមការប្រគល់សិទ្ធិពីប្រធានអាចកោះប្រជុំ និង ដឹកនាំការងារ ដើម្បីសម្រេចបានតាមភារកិច្ចរបស់ក្រុមការងារ ។


**ប្រការ ៧.-**

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ ៨.-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ ៣ ខាងលើត្រូវទទួលបន្ទុកអនុវត្តប្រកាស នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៧



ស្រី អូន ជិន្យស៊ីត

- កន្លែងទទួល៖**
- ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យទេសរដ្ឋមន្ត្រី
  - ដូចប្រការ ៣
  - “ដើម្បីអនុវត្ត”
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ

*Handwritten mark*





ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
លេខ: ១១៣៣...សហ/ ២២៣

ប្រកាសអន្តរក្រសួង  
ស្តីពី

ការតែងតាំងរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបម្រើប្រទាន  
របស់មេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជា ណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ លក្ខន្តិកៈគតិយុត្តនៃ គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៧៩ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងទ្រព្យសម្បត្តិ រដ្ឋនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា ៤៥ មាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រ ព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វ័យឃ័ត រាជធានីភ្នំពេញ និង អង្គភាពសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១០៨០ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តមាតិកា គណនីនៃប្លង់គណនេយ្យ របស់បេឡាជាតិអតីតយុទ្ធជន
- បានឃើញប្រកាសលេខ ២១១សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៥៩៨ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែមគណនីនៃប្លង់ គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៨៩៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែមគណនីនៃប្លង់ គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ បុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល

- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

**សម្រេច**

**ប្រការ១.\_**

ត្រូវបានតែងតាំងមន្ត្រីរាជការនៃបេឡាជាតិអតីតយុទ្ធជនដូចខាងក្រោម៖

- ១. កញ្ញា **លុយ ចរិយា** ឋានៈអនុប្រធានការិយាល័យ ជារជ្ជទេយ្យករបុរេប្រទាន
- ២. កញ្ញា **ហួរ ជានីល** ឋានៈជំនួយការនាយក ជារជ្ជទេយ្យករបុរេប្រទានរង
- ៣. កញ្ញា **ស៊ុន គីមលី** ឋានៈមន្ត្រី ជារជ្ជទេយ្យករបុរេប្រទានរង នៅបេឡាជាតិអតីតយុទ្ធជន ។

**ប្រការ២.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ៣.\_**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគាជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានទទួលបន្ទុករដ្ឋបាល និងប្រធាននាយកដ្ឋានទទួលបន្ទុកហិរញ្ញវត្ថុ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងនាយកបេឡាជាតិអតីតយុទ្ធជន ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**



**ហ៊ុន ម៉ែន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**  
**អតីតយុទ្ធជន និងយុវនីតិសម្បទា**



**វិច សុគី**

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
លេខ: ១៧/៤ សហវ. ២០១៧

ប្រកាសអន្តរក្រសួង  
ស្តីពី

ការបង្កើតរដ្ឋធម្មប្បវេណីសម្រាប់ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន

ទេសរដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច  
អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ លក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៧៩ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងទ្រព្យសម្បត្តិរដ្ឋនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វ័យយ័ត រាជធានីភ្នំពេញ និង អង្គភាពសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១០៨០ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យ របស់បេឡាជាតិអតីតយុទ្ធជន
- បានឃើញប្រកាសលេខ ២១១សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៥៩៨ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែមគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៨៩៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបង្កើតបន្ថែមគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

**សម្រេច**

**ប្រការ១.\_**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០“ កាទិញ”, ជំពូក៦១“ សេវាកម្ម”, ជំពូក៦៤“ បន្តកបុគ្គលិក” នៅ បេឡាជាតិអតីតយុទ្ធជនសម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសអន្តរក្រសួងនេះ ។

**ប្រការ២.\_**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទានត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ៣.\_**

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍ ។

**ប្រការ៤.\_**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាភាជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយក នៃអគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋានទទួលបន្ទុករដ្ឋបាល និងប្រធាននាយកដ្ឋានទទួលបន្ទុកហិរញ្ញវត្ថុ របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងនាយកបេឡាជាតិអតីតយុទ្ធជន ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

**លោកជំទាវ**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**



**ហឿន អូន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច**

**អតីតយុទ្ធជន និងយុវនីតិសម្បទា**



**វង សុភិ**

**កន្លែងទទួល៖**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



មេឡាជាកីអភិអយុទ្ធជន

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធផ្លូវនេយ្យមុនប្រទានសេវាសេដ្ឋកិច្ច ឆ្នាំ២០១៧

ល.រ	លេខកូដ	ឈ្មោះ	ច្បាប់កិច្ចសន្យា ២០១៧	កំណត់សម្គាល់ ជ្រើសរើស	កំណត់សម្គាល់ បុរេប្រទាន	កំណត់សម្គាល់ ទូទាត់ធម្មតា	កំណត់សម្គាល់ ផ្សេងៗបុរេប្រទាន	ភាគរយ
		<b>សរុប</b>	1	2	3	4=2-3	5=3/4	6=3/2
60		កាខិញ	4,864,400,000	1,807,600,000	654,978,600	1,152,621,400	163,744,650	36.23%
	6001	សម្ភារៈផ្គត់ផ្គង់ថែទាំ	1,521,602,000	662,802,000	198,840,600	463,961,400	49,710,150	30.00%
	60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអនាម័យ	263,100,000	63,000,000	18,900,000	44,100,000	4,725,000	30.00%
	60015	ប្រេងឥន្ធនៈ និងប្រេងអិល	63,000,000	63,000,000	18,900,000	44,100,000	4,725,000	#DIV/0!
	6002	សម្ភារៈផ្គត់ផ្គង់ផ្នែកផ្សេងៗ	200,100,000	-	-	-	-	30.00%
	60021	សម្ភារៈការិយាល័យ និងការបោះពុម្ព	599,802,000	599,802,000	179,940,600	419,861,400	44,985,150	30.00%
	6004	សម្បត្តិបំពាក់ និងការថែទាំ	599,802,000	599,802,000	179,940,600	419,861,400	44,985,150	#DIV/0!
	60041	ឯកសណ្ឋាន	109,200,000	-	-	-	-	#DIV/0!
	6005	សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិច្ចារ	109,200,000	-	-	-	-	#DIV/0!
	60051	សម្ភារៈ និងបរិច្ចារបច្ចេកទេស	549,500,000	-	-	-	-	#DIV/0!
	60052	សម្ភារៈ	209,500,000	-	-	-	-	#DIV/0!
	60054	សម្ភារៈ និងឧបករណ៍គីមី	70,000,000	-	-	-	-	#DIV/0!
61		សណ្ឋាន	270,000,000	-	-	-	-	41.51%
	6102	ការជួលមធ្យោបាយដឹកជញ្ជូន	1,122,498,000	979,198,000	406,458,000	572,740,000	101,614,500	#DIV/0!
	6103	ថ្លៃឈ្នួល និងបុគ្គល (អសម្ភារៈ)	8,000,000	-	-	-	-	#DIV/0!
	6104	សេហ្វិយបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូបង្រៀន	63,000,000	-	-	-	-	100.00%
	6105	ការថែទាំ និងជួសជុល	50,300,000	50,300,000	50,300,000	-	12,575,000	30.00%
			131,840,000	131,840,000	39,552,000	92,288,000	9,888,000	

ឧបករណ៍បច្ចេកទេស

២០០៧ ថ្ងៃ ០០ ខែ ០០ ឆ្នាំ

២០២១ ខែ ០០ ឆ្នាំ

	61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	32,000,000	32,000,000	9,600,000	22,400,000	2,400,000	30.00%
	61057	ការថែទាំ និងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	99,840,000	99,840,000	29,952,000	69,888,000	7,488,000	30.00%
	6107	សេវាហិរញ្ញវត្ថុសេវាគន្លឹះ សេវាហិរញ្ញវត្ថុប្រើប្រាស់សេវា និងសេវាហិរញ្ញវត្ថុ	30,200,000	-	-	-	-	#DIV/0!
	61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	30,200,000	-	-	-	-	#DIV/0!
	6110	ទំនាក់ទំនងសាធារណៈ និងអន្តរាគមន៍	158,498,000	156,498,000	122,758,000	33,740,000	30,689,500	78.44%
	61101	សេវាហិរញ្ញវត្ថុប្រើប្រាស់	15,000,000	15,000,000	15,000,000	-	3,750,000	100.00%
	61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	75,298,000	75,298,000	75,298,000	-	18,824,500	100.00%
	61104	ចំណាយរៀបចំពិធីបុណ្យ	18,000,000	18,000,000	18,000,000	-	4,500,000	100.00%
	61105	ចំណាយសម្រាប់ប្រើប្រាស់បច្ចេកទេស	2,000,000	-	-	-	-	#DIV/0!
	61107	ការវេលាសន្តិភាព និងអន្តរាគមន៍សាធារណៈ	48,200,000	48,200,000	14,460,000	33,740,000	3,615,000	30.00%
	6111	ចំណាយលើការដោះស្រាយបញ្ហា និងឯកសារ	2,400,000	2,400,000	2,400,000	-	600,000	100.00%
	61111	ចំណាយលើការដោះស្រាយបញ្ហា	1,200,000	1,200,000	1,200,000	-	300,000	100.00%
	61112	ចំណាយលើការដោះស្រាយបញ្ហា	1,200,000	1,200,000	1,200,000	-	300,000	100.00%
	6112	ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រើប្រាស់	540,960,000	540,960,000	162,288,000	378,672,000	40,572,000	30.00%
	61121	សេវាហិរញ្ញវត្ថុជញ្ជូន	117,600,000	117,600,000	35,280,000	82,320,000	8,820,000	30.00%
	61122	សេវាហិរញ្ញវត្ថុកម្ម	58,800,000	58,800,000	17,640,000	41,160,000	4,410,000	30.00%
	61123	សេវាហិរញ្ញវត្ថុផ្សេងៗ	364,560,000	364,560,000	109,368,000	255,192,000	27,342,000	30.00%
	6113	ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រើប្រាស់	97,200,000	97,200,000	29,160,000	68,040,000	7,290,000	30.00%
	61131	សេវាហិរញ្ញវត្ថុជញ្ជូន	25,200,000	25,200,000	7,560,000	17,640,000	1,890,000	30.00%
	61132	សេវាហិរញ្ញវត្ថុកម្ម	8,640,000	8,640,000	2,592,000	6,048,000	648,000	30.00%
	61133	សេវាហិរញ្ញវត្ថុផ្សេងៗ	63,360,000	63,360,000	19,008,000	44,352,000	4,752,000	30.00%
	6114	សេវាហិរញ្ញវត្ថុប្រើប្រាស់ និងទូទាត់សេវា	40,100,000	-	-	-	-	#DIV/0!
	61141	សេវាហិរញ្ញវត្ថុប្រើប្រាស់	7,500,000	-	-	-	-	#DIV/0!
	61142	សេវាហិរញ្ញវត្ថុទូទាត់សេវា	32,600,000	-	-	-	-	#DIV/0!
	64	បន្ទុកបុគ្គលិក	2,220,300,000	165,600,000	49,680,000	115,920,000	12,420,000	30.00%
	6401	ប្រាក់ប្រែប្រួលសម្រាប់ការប្រើប្រាស់បុគ្គលិក	165,600,000	165,600,000	49,680,000	115,920,000	12,420,000	30.00%
	64016	ប្រាក់ប្រែប្រួលសម្រាប់ការប្រើប្រាស់បុគ្គលិក	165,600,000	165,600,000	49,680,000	115,920,000	12,420,000	30.00%
	6402	លក់ការ និងប្រាក់បំណាច់បុគ្គលិកប្រើប្រាស់បុគ្គលិក	24,300,000	-	-	-	-	#DIV/0!



64023	ប្រាក់បំណាច់ម៉ោងបន្ថែម	24,300,000	-	-	-	#DIV/0!
6403	រង្វាន់ និងប្រាក់បំណាច់ផ្សេងៗ	1,713,600,000	-	-	-	#DIV/0!
64038	ប្រាក់បំណាច់ផ្សេងៗ (កម្រៃបុគ្គលិកក្របខ័ណ្ឌ)	1,713,600,000	-	-	-	#DIV/0!
6404	លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ	298,800,000	-	-	-	#DIV/0!
64041	កម្រៃ បុគ្គលិកជាប់កិច្ចសន្យា	298,800,000	-	-	-	#DIV/0!
6405	ប្រាក់កែលម្អសង្គមសម្រាប់មន្ត្រីរាជការ	18,000,000	-	-	-	#DIV/0!
64058	ប្រាក់កែលម្អជំនួយផ្សេងៗទៀតសម្រាប់មន្ត្រីរាជការ	18,000,000	-	-	-	#DIV/0!

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០១...ខែ ០១...ឆ្នាំ ២០១៧

ឧ. អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ

សុខ សុខាភិបាល



បានពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០១...ខែ ០១...ឆ្នាំ ២០១៧

គណនេយ្យកម្រៃបំណាច់ជាតិអតីតយុទ្ធជន



សុខ សុខាភិបាល

ថ្ងៃទី ០១...ខែ ០១...ឆ្នាំ ២០១៧  
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

ហុយ ចាន់ថុល

និយោជក  
បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ០១...ខែ ០១...ឆ្នាំ ២០១៧

អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ




បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០១...ខែ ០១...ឆ្នាំ ២០១៧

រាជធានីភ្នំពេញ

អគ្គនាយក

អគ្គនាយកដ្ឋានគណនេយ្យ




សុខ សុខាភិបាល



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១១៥ សហវ. បក

ប្រកាសអនុក្រសួង  
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ២០១៧  
របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា

ទេសរដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គលេខាធិការ  
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

**សង្ខេប**

**ប្រការ ១ ៖**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក២០"ការទិញ", ជំពូក២១"សេវាកម្ម", ជំពូក២៥ ឧបត្ថម្ភធន នៅគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួង អប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

**ប្រការ ២ ៖**

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ ៣ ៖**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

**ប្រការ ៤ ៖**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរចនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**  
**អង្គប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**



**បណ្ឌិត អូន ណឿន**

**អគ្គលេខាធិការ**  
**គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា**



**សាន មន្ត្រីយ៉ា**

- អង្គប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
  - នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ៤
  - រាជកិច្ច
  - ឯកសារ
  - កាលប្បវត្តិ

h2

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
អង្គការពន្ធដារ : គណៈកម្មាធិការទទួលស្គាល់គុណភាពសេដ្ឋកិច្ចជា

ការពង្រឹងសម្ព័ន្ធនៃយុទ្ធសាស្ត្រ

វិភាគសម្ព័ន្ធនៃឆ្នាំ២០១៧ របស់អង្គការពន្ធដារ គណៈកម្មាធិការទទួលស្គាល់គុណភាពសេដ្ឋកិច្ចជា

ឯកតាគិតជាភ្ញៀវ

ល.រ	កូដ	ឈ្មោះ	បរិយាយ	តួលេខ					ភាគរយ
				១	២	៣	៤ = ២+៣	៥ = ៣+៤	
សរុប				800,000,000	775,000,000	739,020,000	35,980,000	184,755,000	95.4%
60			ការទិញ	127,900,000	109,900,000	109,900,000	0	27,475,000	100.0%
6001			សម្ភារៈផ្គត់ផ្គង់ថែទាំ	9,600,000	9,600,000	9,600,000	0	2,400,000	100.0%
	60011		សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	5,600,000	5,600,000	5,600,000	0	1,400,000	100.0%
	60015		ប្រេងឥន្ធនៈ និងប្រេងអ៊ីល	4,000,000	4,000,000	4,000,000	0	1,000,000	100.0%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែកជួញដូរ	50,300,000	50,300,000	50,300,000	0	12,575,000	100.0%
	60021		សម្ភារៈការិយាល័យនិងការបោះពុម្ព	40,000,000	40,000,000	40,000,000	0	10,000,000	100.0%
	60022		សៀវភៅមើលនិងឯកសារ	6,000,000	6,000,000	6,000,000	0	1,500,000	100.0%
	60028		សម្ភារៈផ្គត់ផ្គង់ផ្នែកជួញដូរផ្សេងៗ	4,300,000	4,300,000	4,300,000	0	1,075,000	100.0%
6003			សៀវភៅអាហារនិងផលិតផលកសិកម្ម	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
	60031		សៀវភៅ	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
6005			សម្ភារៈតុលាការ សង្គ្រាម និងសម្ភារៈបរិក្ខារ	56,000,000	38,000,000	38,000,000	0	9,500,000	100.0%
	60051		សម្ភារៈនិងបរិក្ខារបច្ចេកទេស	15,000,000	15,000,000	15,000,000	0	3,750,000	100.0%
	60052		សង្គ្រាម	15,000,000	15,000,000	15,000,000	0	3,750,000	100.0%
	60053		សម្ភារៈប្រើប្រាស់	8,000,000	8,000,000	8,000,000	0	2,000,000	100.0%
	60054		សម្ភារៈនិងឧបករណ៍កសិកម្ម	18,000,000	0	0	0	0	#DIV/0!
61			សេវាកម្ម	651,100,000	651,100,000	615,120,000	35,980,000	153,780,000	94.5%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	1,000,000	1,000,000	1,000,000	0	250,000	100.0%
	6105		ការថែទាំនិងជួសជុល	43,000,000	43,000,000	43,000,000	0	10,750,000	100.0%
	61052		ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	7,000,000	7,000,000	7,000,000	0	1,750,000	100.0%

ឆ្នាំ ២០២២

២០០២ ថ្ងៃ ០០ ខែ ០០ ឆ្នាំ


១១ ខែ ០១ ឆ្នាំ

ជំពូក	ឆ្នាំ	ឆ្នាំ	បរិយាយ	បញ្ចប់ហិរញ្ញវត្ថុ		គំណទាន	គំណទាន	គំណទាន	គំណទាន	គំណទាន	ភាគរយ			
				ឆ្នាំ២០១៧	១							គំណទាន	ដែលជ្រើសរើស	២
		61054	ការថែទាំបណ្តាញផ្សេងៗ		10,000,000		10,000,000		10,000,000		0	2,500,000	100.0%	
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន		12,000,000		12,000,000		12,000,000		0	3,000,000	100.0%	
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស		10,000,000		10,000,000		10,000,000		0	2,500,000	100.0%	
		61058	ការថែទាំនិងជួសជុលផ្សេងៗ		4,000,000		4,000,000		4,000,000		0	1,000,000	100.0%	
	6109		បុគ្គលិកខាងក្រៅ		3,100,000		3,100,000		3,100,000		0	775,000	100.0%	
		61098	បុគ្គលិកខាងក្រៅផ្សេងៗ		3,100,000		3,100,000		3,100,000		0	775,000	100.0%	
	6110		ទំនាក់ទំនងសាធារណៈនិងអ្នកផ្សាយ		95,000,000		95,000,000		95,000,000		0	23,750,000	100.0%	
		61101	សេវាហិរញ្ញវត្ថុ		5,000,000		5,000,000		5,000,000		0	1,250,000	100.0%	
		61102	សេវាហិរញ្ញវត្ថុប្រទេស		6,000,000		6,000,000		6,000,000		0	1,500,000	100.0%	
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ		70,000,000		70,000,000		70,000,000		0	17,500,000	100.0%	
		61104	ចំណាយរៀបចំពិធីបុណ្យ		8,000,000		8,000,000		8,000,000		0	2,000,000	100.0%	
		61105	ចំណាយសម្រាប់គុណសម្បត្តិ នៅក្នុងនិងក្រៅប្រទេស		6,000,000		6,000,000		6,000,000		0	1,500,000	100.0%	
	6111		ចំណាយលើការដាំសារពើភ័មាននិងឯកសារ		3,500,000		3,500,000		3,500,000		0	875,000	100.0%	
		61111	ចំណាយលើការដាំសារពើភ័មាន		1,500,000		1,500,000		1,500,000		0	375,000	100.0%	
		61118	ចំណាយលើការដាំសារពើភ័មាននិងឯកសារផ្សេងៗ		2,000,000		2,000,000		2,000,000		0	500,000	100.0%	
	6112		ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេស		359,800,000		359,800,000		323,820,000		35,980,000	80,955,000	90.0%	
		61121	សេវាហិរញ្ញវត្ថុ		57,600,000		57,600,000		51,840,000		5,760,000	12,960,000	90.0%	
		61122	សេវាហិរញ្ញវត្ថុ		43,200,000		43,200,000		38,880,000		4,320,000	9,720,000	90.0%	
		61123	សេវាហិរញ្ញវត្ថុ		259,000,000		259,000,000		233,100,000		25,900,000	58,275,000	90.0%	
	6113		ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេស		137,200,000		137,200,000		137,200,000		0	34,300,000	100.0%	
		61131	សេវាហិរញ្ញវត្ថុ		50,000,000		50,000,000		50,000,000		0	12,500,000	100.0%	
		61132	សេវាហិរញ្ញវត្ថុ		13,200,000		13,200,000		13,200,000		0	3,300,000	100.0%	
		61133	សេវាហិរញ្ញវត្ថុ		74,000,000		74,000,000		74,000,000		0	18,500,000	100.0%	
	6114		សេវាហិរញ្ញវត្ថុនិងទូរគមនាគមន៍		8,500,000		8,500,000		8,500,000		0	2,125,000	100.0%	
		61141	សេវាហិរញ្ញវត្ថុ		2,000,000		2,000,000		2,000,000		0	500,000	100.0%	
		61142	សេវាហិរញ្ញវត្ថុនិងទូរគមនាគមន៍		6,500,000		6,500,000		6,500,000		0	1,625,000	100.0%	

ជំពូក	លេខគណនី	ឈ្មោះគណនី	បញ្ចប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧		សំណាមន		សំណាមន		ភាគរយ
			១	២	៣	៤=២-៣	៥=៣/៤		
65		ឧបត្ថម្ភករ	21,000,000	14,000,000	14,000,000	0	3,500,000	100.0%	
	6506	កែតម្រូវសេវាអន្តរជាតិ	7,000,000	0	0	0	0	#D1/01	
	65068	អង្គការអន្តរជាតិផ្សេងៗទៀត	7,000,000	0	0	0	0	#D1/01	
	6598	ឧបត្ថម្ភករផ្សេងៗ	14,000,000	14,000,000	14,000,000	0	3,500,000	100.0%	

បានយើង និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧

ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ


  
អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ

បានយើង និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៧

ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ



បានយើង និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧

អគ្គនាយកដ្ឋានគណនេយ្យ  
  
ឃ. អគ្គនាយក

បានយើង និងអនុញ្ញាត

ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៧  
អគ្គនាយកដ្ឋានគណនេយ្យ

  
ហ៊ុន សែន ព្រះបរមរាជវាំង

បានយើង និងអនុញ្ញាត

ថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧  
អគ្គនាយកដ្ឋានគណនេយ្យ

  
ឃ. អគ្គនាយក



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ ១២១ សហវ.រក.ជ.ក

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋទេសយុទ្ធស្រោមសម្រាប់ឆ្នាំ២០១៧**  
**របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅ នៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យ សាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សា ធារណៈរដ្ឋបាល

- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**ប្រការ ១ -**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០"ការទិញ", ជំពូក៦១"សេវាកម្ម", ជំពូក៦៤"បន្ទុកបុគ្គលិក" និងជំពូក៦២"អត្ថប្រយោជន៍សង្គម" នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

**ប្រការ ២ -**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

**ប្រការ ៣ -**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

**ប្រការ ៤ -**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រធានគ្រប់អង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧

**នាយករដ្ឋមន្ត្រី**  
**ហ៊ុន សែន**  
**បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន**

**នាយក**  
**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា**  
**បណ្ឌិត អ៊ឹម រម្យណ៍**

- អន្លេងទទួល:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងមុខងារសាធារណៈ
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ ៤
  - រាជកិច្ច



**ក្រសួងអប់រំ យុវជន និងកីឡា**  
**អង្គការសិក្សាស្ថានបណ្ឌិតសិក្សាស្នេហា**

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**តារាងឧបសម្ព័ន្ធនៃធនធានមនុស្ស**

**សិក្សាស្នេហាឆ្នាំ២០១៧ របស់អង្គការសិក្សាស្ថានបណ្ឌិតសិក្សាស្នេហា**

ឯកតា: ដុល្លារ

ជំពូក	ឧបសម្ព័ន្ធ	បរិយាយ	ច្បាប់វិញ្ញត្តិ			អំណាច			ភាគរយ
			ឆ្នាំ២០១៧	១	២	៣	៤ = ២+៣	៥ = ៣/៤	
60		<b>ការងារ</b>	2,423,000,000	1,197,000,000	602,000,000	595,000,000	150,500,000	50.3%	
6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	1,534,800,000	594,800,000	359,600,000	235,200,000	89,900,000	60.5%	
	60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈសម្ភារៈ	7,300,000	7,300,000	7,300,000	0	1,825,000	100.0%	
	6002	សម្ភារៈផ្គត់ផ្គង់ផ្នែកផ្សេងៗ	76,000,000	76,000,000	76,000,000	0	19,000,000	100.0%	
	60021	សម្ភារៈកែលម្អ និងការងារបណ្តុះបណ្តាល	76,000,000	76,000,000	76,000,000	0	19,000,000	100.0%	
	6005	សម្ភារៈចូលតាម សង្គម និងសម្ភារៈបរិក្ខារ	511,500,000	511,500,000	276,300,000	235,200,000	69,075,000	54.0%	
	60051	សម្ភារៈ និងបរិក្ខារបច្ចេកទេស	353,000,000	353,000,000	159,500,000	193,500,000	39,875,000	45.2%	
	60052	សម្ភារៈ	58,000,000	58,000,000	16,300,000	41,700,000	4,075,000	28.1%	
	60053	សម្ភារៈប្រើប្រាស់	100,500,000	100,500,000	100,500,000	0	25,125,000	100.0%	
	6006	ថាមពលនិងថ្នាំ	940,000,000	0	0	0	0	#DIV/0!	
	60061	អគ្គិសនី	890,000,000	0	0	0	0	#DIV/0!	
	60062	ថ្នាំ	50,000,000	0	0	0	0	#DIV/0!	
61		<b>សេវាកម្ម</b>	583,000,000	581,000,000	221,200,000	359,800,000	55,300,000	38.1%	
6101		កិច្ចសន្យាផ្តល់សេវាជាមួយសហគ្រាស	2,000,000	0	0	0	0	#DIV/0!	

២១

ជំពូក	កម្រិត	បរិយាយ	ច្បាប់វិញ្ញាបនបត្រ		ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
			ឆ្នាំ២០១៧	២						
6105		ការវិនិយោគ	407,000,000	407,000,000	47,200,000	359,800,000	11,800,000	11.6%		
	61052	ការវិនិយោគ	203,800,000	203,800,000	5,000,000	198,800,000	1,250,000	2.5%		
	61054	ការវិនិយោគ	168,000,000	168,000,000	7,000,000	161,000,000	1,750,000	4.2%		
	61056	ការវិនិយោគ	24,000,000	24,000,000	24,000,000	0	6,000,000	100.0%		
	61057	ការវិនិយោគ	11,200,000	11,200,000	11,200,000	0	2,800,000	100.0%		
	6110	ទំនាក់ទំនង	48,000,000	48,000,000	48,000,000	0	12,000,000	100.0%		
	61103	ប្រជុំ	48,000,000	48,000,000	48,000,000	0	12,000,000	100.0%		
	6112	បំណុល	66,000,000	66,000,000	66,000,000	0	16,500,000	100.0%		
	61121	សេវាហិរញ្ញវត្ថុ	8,400,000	8,400,000	8,400,000	0	2,100,000	100.0%		
	61122	សេវាហិរញ្ញវត្ថុ	9,800,000	9,800,000	9,800,000	0	2,450,000	100.0%		
	61123	សេវាហិរញ្ញវត្ថុ	47,800,000	47,800,000	47,800,000	0	11,950,000	100.0%		
	6113	បំណុល	60,000,000	60,000,000	60,000,000	0	15,000,000	100.0%		
	61132	សេវាហិរញ្ញវត្ថុ	60,000,000	60,000,000	60,000,000	0	15,000,000	100.0%		
64		បំណុល	65,200,000	62,200,000	6,200,000	0	1,550,000	100.0%		
	6403	បំណុល	64,200,000	6,200,000	6,200,000	0	1,550,000	100.0%		
	64032	បំណុល	58,000,000	0	0	0	0	#DIV/0!		
	64038	បំណុល	6,200,000	6,200,000	6,200,000	0	1,550,000	100.0%		
	6405	បំណុល	1,000,000	0	0	0	0	#DIV/0!		
	64051	បំណុល	1,000,000	0	0	0	0	#DIV/0!		
62		បំណុល	240,000,000	15,000,000	15,000,000	0	3,750,000	100.0%		
	6202	បំណុល	225,000,000	0	0	0	0	#DIV/0!		
	62025	បំណុល	225,000,000	0	0	0	0	#DIV/0!		

ទំព័រ ៥២

109

ឆ្នាំ	គណនី	បរិយាយ	ប្រាក់បញ្ញើ		ប្រាក់បញ្ញើ		ប្រាក់បញ្ញើ		ភាគរយ
			កំណត់	សរុប	កំណត់	សរុប	កំណត់	សរុប	
6203	អនុគណនី	បរិយាយ	១	15,000,000	២	15,000,000	៣	15,000,000	0
62033	អនុគណនី	ឧបត្ថម្ភដល់អង្គការដែលមានលក្ខណៈសង្គមនិងវប្បធម៌	១	15,000,000	២	15,000,000	៣	15,000,000	0
		ឧបត្ថម្ភដល់ការងារសង្គម							3,750,000
									100.0%
									100.0%

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៩ ខែ ២៣៧ ឆ្នាំ២០១៧


ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ  
អគ្គនាយក



ឆ្លៀត ប្រាក់សុចរិតភាពស្របច្បាប់

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៩ ខែ ២៣៧ ឆ្នាំ២០១៧

ឃ. អគ្គនាយក  
អគ្គនាយកដ្ឋានគណនេយ្យ



គីន កែវស័យ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៩ ខែ ២៣៧ ឆ្នាំ២០១៧

នាយកដ្ឋាន និងបរិច្ឆេទ  
នាយកដ្ឋាន



ពេញ គីន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០២ ខែ ២៣៧ ឆ្នាំ២០១៧

នាយកដ្ឋាន និងបរិច្ឆេទ  
នាយកដ្ឋាន



ប្រុង ណាយ



បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ០៣ ខែ ២៣៧ ឆ្នាំ២០១៧

នាយកដ្ឋាន និងបរិច្ឆេទ  
នាយកដ្ឋាន



បណ្ឌិត អ៊ឹម មេឃាណា



បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១៩ ខែ ២៣៧ ឆ្នាំ២០១៧

នាយកដ្ឋាន និងបរិច្ឆេទ  
នាយកដ្ឋាន





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ០៣៤ ឧស/កម/១២១៣-០៤

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រុមហ៊ុន វីលសុន លេឌើរ ឯ.ក ។

**តម្រូវ ច**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន វីលសុន លេឌើរ (ខេមបូឌា) ឯ.ក (WILSON LEATHER (CAMBODIA) CO., LTD.) តំណាងដោយ លោក TENG HUNG-TA បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិត្រយឹង និងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លេខ្លោះផលិតផល កាបូបគ្រប់ប្រភេទ លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code ១៥១២



*(Signature)*

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ឆ្លើយតបលើសំណួរ៖** “ រោងចក្រផលិតកាបូបគ្រប់ប្រភេទ វីលសុន លេឌី (ខេមបូឌា) ឯ.ក ”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



*[Handwritten signature]*

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *[Signature]*

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
រដ្ឋលេខាធិការ  
*[Signature]*  
ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកណ្តាល
- “ដើម្បីជូនដ្រាប់”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

*[Handwritten mark]*



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ០៤០ ឧស.កម្ម.បក.០៤

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៧

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមហ៊ុននីអាន់ យីដ (ខេមបូឌា)។

**ស រ ៀ ម ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន នីអាន់ យីដ (ខេមបូឌា) (NYAN KIDS (CAMBODIA) LTD.) តំណាងដោយលោក NYAN YEW LOONG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ សុខុមហោភូមិ ឧស្សាហកម្មរៀលសុន អាគារ D & E ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លេខ្លោះផលិតផល  
សម្លៀកបំពាក់

លេខកូដបំណាច់រដ្ឋាភិបាលកម្ពុជា ISIC Rev.4 Code  
១៤១០



**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រកាត់ដេរសម្លៀកបំពាក់ នីអាន់ យីដី (ខេមបូឌា) "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការស្វែង បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



*(Handwritten signature)*

*(Official stamp)*  
លេខ: ០១១១២ កខ- បណ្ណ: ១២១  
១-៧-២២៦

*(Handwritten mark)*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១១៤៖** ប្រកាសលេខ ៥៧៧ ឧប.កឧ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន នីអាន់ យីដ (ខេមបូឌា) ត្រូវ ចាត់ទុកជានិរាករណ៍ ។

**ប្រការ១១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *[Signature]*

**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
*[Signature]*  
**ហេង សុខគង់**

- បង្គោលដុត៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

*[Handwritten mark]*

រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី